

سُورَةُ النَّبَاِ

ஸூறாஃநஃ ௭௩

காஸ-உயாபூஃ

سُورَةُ النَّبَاِ
សូរ៉ា: ៧៨ អាន់-ណាបាអ៊ី

"អាន់-ណាបាអ៊ី" ប្រែថា "ដំណឹង" មាន ៤០ អាយ៉ាត្យ ។

សូរ៉ា: ៧៨ យោលតាមលេខរៀងដែលអល់ឡោះហ្គ័រ៉ាដាក់ចុះមក ។ អល់ឡោះហ្គ័រ៉ាបានដាក់ សូរ៉ា: ៧៨ នេះចុះមកនៅឯម៉ាកកាស៊ូ ។

ប្រសិទ្ធភាព

ابْنُ بَابُوَيْهٍ: بِإِسْنَادِهِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، [قَالَ]: «مَنْ قَرَأَ عَمَّ يَتَسَاءَلُونَ، لَمْ تَخْرُجْ سَنَّتُهُ- إِذَا كَانَ يُدْمِنُهَا فِي كُلِّ يَوْمٍ- حَتَّى يَزُورَ بَيْتَ اللَّهِ الْحَرَامَ إِنْ شَاءَ اللَّهُ تَعَالَى». (ثواب الأعمال : الجزء ١ الصفحة ١٢١ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٣ الحديث: ٩٩ / ١١٣١٠)**

អ៊ីបន្ត បាបាអ៊ីហ្គ័រ៉ាបានថ្លែង យោលតាមបណ្តាញព័ត៌មានលោក តមកពី អាហ្វិ អាប់ខុលឡោះហ្គ័រ៉ា صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ដែលមានវចនៈថា៖ "អ្នកណាសូត្រ [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី? (សូរ៉ា: ៧៨ អាន់-ណាបាអ៊ី) រៀងរាល់ថ្ងៃ អល់ឡោះហ្គ័រ៉ា នឹងឲ្យអ្នកនោះបានទៅឯព្រះមហាគ្រឹះរបស់អល់ឡោះហ្គ័រ៉ា (កាតូបាស៊ូ) ក្នុងឆ្នាំតែមួយនោះ បើអល់ឡោះហ្គ័រ៉ាមានព្រះបំណង ។" (121: 121) (ثواب الأعمال: 121)

وَ مِنْ (خَوَاصِّ الْقُرْآنِ): رُوِيَ عَنِ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) أَنَّهُ قَالَ: «مَنْ قَرَأَ هَذِهِ السُّورَةَ وَ حَفِظَهَا، لَمْ يَكُنْ حِسَابُهُ يَوْمَ الْقِيَامَةِ إِلَّا بِمِقْدَارِ سُورَةٍ مَكْتُوبَةٍ، حَتَّى يَدْخُلَ الْجَنَّةَ، وَ مَنْ كَتَبَهَا وَ عَلَّقَهَا عَلَيْهِ لَمْ يَقْرَأْهَا قَمِيْلًا، وَ زَادَتْ فِيهِ قُوَّةٌ عَظِيمَةٌ». (خواص القرآن: ٢٧ ، ٥٦ «مخطوط» ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٣ الحديث: ٩٩ / ١١٣١١)**

ដកស្រង់ពីក្នុង[សាត្រា] ខ័រ៉ាស្ត្រ អាល់-គូរអាន គេបានថ្លែងថាព្រះសាស្ត្រា صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ៉ា: ៧៨ នេះលុះចាំរត់មាត់ គេនឹងទូទាត់អ្នកនោះក្នុងថ្ងៃជំនុំជម្រះតាមទំហំសំណេរសូរ៉ា: ៧៨ នេះ ទាល់តែអ្នកនោះបានចូលក្នុងឋានសួគ៌ ។ អ្នកណាសរសេរសូរ៉ា: ៧៨ នេះ ពាក់វាជាប់ខ្លួន ចែនឹងមិនមកជិតអ្នកនោះទេ អ្នកនោះនឹងកើនកម្លាំងពល់យ៉ាងច្រើន ។" (56, 27: 56) (خواص القرآن: 27, 56 «مخطوط»)

وَ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «مَنْ قَرَأَهَا وَ حَفِظَهَا كَانَ حِسَابُهُ يَوْمَ الْقِيَامَةِ بِمِقْدَارِ صَلَاةٍ وَاحِدَةٍ، وَ مَنْ كَتَبَهَا وَ عَلَّقَهَا عَلَيْهِ لَمْ يَقْرَأْهَا قَمِيْلًا، وَ زَادَتْ فِيهِ قُوَّةٌ وَ هَيَبَةٌ عَظِيمَةٌ». (البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٣ الحديث: ٩٩ / ١١٣١٢)**

វិស្វលុលឡោះហ្គ័រ៉ា صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ៉ា: ៧៨ នេះ ចាំរត់មាត់ គេនឹងទូទាត់អ្នកនោះក្នុងថ្ងៃជំនុំជម្រះយូរប៉ុនស្ម័គ្រឡាត់មួយពេល ។ អ្នកណាសរសេរសូរ៉ា: ៧៨ នេះ ពាក់វាជាប់ខ្លួន ចែមិនមកជិត

الجزء ٣٠ - الجزء ٣٠ - الجزء ٣٠ - الجزء ٣٠ - الجزء ٣٠

អ្នកនោះទេ អ្នកនោះនឹងកើនកម្លាំងពលនិងសេចក្តីគោរពជាទីខ្ពង់ខ្ពស់ ។" (تفسير البرهان ١١٣١٢/١١٣١٣)

وَقَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «مَنْ قَرَأَهَا لِمَنْ أَرَادَ السَّهْرَ سَهْرًا، وَ قَرَأَتْهَا لِمَنْ هُوَ مُسَافِرٌ بِاللَّيْلِ تَحْفَظُهُ مِنْ كُلِّ طَارِقٍ بِإِذْنِ اللَّهِ تَعَالَى». (خواص القرآن: ١٢ «مخطوط»، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٣ الحديث: ٩٩ / ١١٣١٣)**

អាល់-ស្ត្រីខ្ញុំក្នុងស្ថានភាពស្រីស្រាវជ្រាវមានវចនៈថា៖ "អ្នកណាសូត្រសូរ្យវិញ្ញាណកម្មនេះឲ្យអ្នកណាមួយដែលមិនចង់ដេក អ្នកនោះនឹងមិនដេកលក់ទេ បើសូត្រសូរ្យវិញ្ញាណកម្មនេះឲ្យអ្នកធ្វើដំណើរពេលយប់ វានឹងការពារអ្នកនោះពីអ្នកព្យាបាទពេលយប់ អាស្រ័យការអនុញ្ញាតរបស់អល់ឡោះហ្ន៎" (1 «مخطوط») (خواص القرآن: 12 «مخطوط»)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

عَمَّ يَتَسَاءَلُونَ ﴿١﴾

១. ពួកគេសាកសួរគ្នាអំពីអ្វី ?

عَنِ النَّبَاِ الْعَظِيمِ ﴿٢﴾

២. អំពីឧទ្យារដំណឹង

الَّذِي هُمْ فِيهِ مُخْتَلِفُونَ ﴿٣﴾

៣. ពួកគេខ្វែងគំនិតគ្នាអំពីឧទ្យារដំណឹងនោះ ។

كَلَّا سَيَعْلَمُونَ ﴿٤﴾

៤. ទេ បន្តិចទៀតពួកគេនឹងដឹង ។

ثُمَّ كَلَّا سَيَعْلَمُونَ ﴿٥﴾

៥. ទេ ការពិត បន្តិចទៀតពួកគេនឹងដឹង ។

អធិប្បាយអាយ៉ាស់ ១-៥

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ مُحَمَّدِ بْنِ أَبِي عُمَيْرٍ أَوْ غَيْرِهِ، عَنْ مُحَمَّدِ بْنِ الْفُضَيْلِ، عَنْ أَبِي حَمْرَةَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: قُلْتُ لَهُ: جُعِلْتُ فِدَاكَ، إِنَّ الشَّيْعَةَ يَسْأَلُونَكَ عَنْ تَفْسِيرِ هَذِهِ الْآيَةِ: "عَمَّ يَتَسَاءَلُونَ * عَنِ النَّبَاِ الْعَظِيمِ" قَالَ: «ذَلِكَ إِلَيَّ، إِنْ شِئْتَ أَحْبَبْتُهُمْ، وَإِنْ شِئْتَ لَمْ أَحْبَبْتَهُمْ - ثُمَّ قَالَ: - لِكَيْ أَحْبَبْتُكَ بِتَفْسِيرِهَا». قُلْتُ: "عَمَّ يَتَسَاءَلُونَ"؟ قَالَ: فَقَالَ: «هِيَ فِي أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، كَانَ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) يَقُولُ: مَا لِلَّهِ عَزَّ وَ جَلَّ آيَةٌ هِيَ أَكْبَرُ مِنِّي، وَ لَا لِلَّهِ مِنْ نَبَأٍ

أَعْظَمَ مِنِّي». (الكافي : الجزء ١ الصفحة ١٦١ الحديث ٣ : البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٤ الحديث: ٩٩ / ١١٣١٤)**

[...] អាច្និ ហ្មាស្មាសុំ បានថ្លែងថា ខ្ញុំបានទូលអាច្និ យ៉ាងក្រហម ថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្ម ដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ស្តីអ្នកសុំបានសូរព្រះអង្គ ^{صلوات الله عليه والسلام} អំពីសេចក្តីអធិប្បាយរបស់អាយ៉ាសុំ [៧៨:១] ពួកគេ សាកសួរគ្នាអំពីអ្វី? [៧៨:២] អំពីឧទ្យារដំណឹង ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ស្រេចតែលើខ្ញុំ ^{صلوات الله عليه والسلام} ខ្ញុំ អាចថ្លែងប្រាប់ពួកគេបាន មិនថ្លែងប្រាប់ពួកគេក៏បាន ។" បន្ទាប់មកព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "តែខ្ញុំ ^{صلوات الله عليه والسلام} នឹងប្រាប់ឲ្យលោកឲ្យដឹងការបកស្រាយរបស់អាយ៉ាសុំនេះ ។" ខ្ញុំបានទូលថា៖ "[មានន័យថា អ្វី] [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ស្តីអំពីអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ។ អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពុំមានសញ្ញាមួយណាមួយរបស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} ដែលធំជាងខ្ញុំ ^{صلوات الله عليه والسلام} ទេ ពុំមានដំណឹងណាមួយរបស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} ដែលធំជាងដំណឹងខ្ញុំ ^{صلوات الله عليه والسلام} ទេ ។" (الكافي 1: 161/3)

حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ عَنِ ابْنِ أَبِي عُمَيْرٍ وَ غَيْرِهِ عَنْ مُحَمَّدِ بْنِ الْمُضَلِّبِ عَنْ أَبِي حَمْرَةَ التَّمَالِي عَنْ أَبِي جَعْفَرٍ عَلَيْهِ السَّلَامُ قَالَ: قُلْتُ جُعِلَتْ فِدَاكَ إِنَّ الشَّيْبَةَ سَأَلْتُكَ عَنْ تَفْسِيرِ هَذِهِ الْآيَةِ « عَمَّ يَتَسَاءَلُونَ * عَنِ النَّبِيِّ الْعَظِيمِ » قَالَ فَقَالَ ذَلِكَ الَّذِي إِنْ شِئْتُ أَحْبَبْتُهُمْ وَإِنْ شِئْتُ لَمْ أَحْبِبْهُمْ قَالَ فَقَالَ لِكَيْ أَحْبَبْتُكَ بِتَفْسِيرِهَا قَالَ فَقُلْتُ « عَمَّ يَتَسَاءَلُونَ » قَالَ فَقَالَ هِيَ فِي أَمِيرِ الْمُؤْمِنِينَ عَلَيْهِ السَّلَامُ قَالَ كَانَ أَمِيرُ الْمُؤْمِنِينَ يَقُولُ مَا لِلَّهِ آيَةٌ أَكْبَرُ مِنِّي وَ لَا لِلَّهِ مِنْ نَبِيٍّ عَظِيمٍ عَظُمَ مِنِّي وَ لَقَدْ عُرِضَتْ وَلايَتِي عَلَى الْأُمَمِ الْأَمَاضِيَةِ فَأَبَتْ أَنْ تَقْبَلَهَا قَالَ قُلْتُ لَهُ « قُلْ هُوَ نَبِيٌّ عَظِيمٌ * أَنْتُمْ عَنْهُ مَعْرُضُونَ » قَالَ هُوَ وَ اللَّهُ أَمِيرُ الْمُؤْمِنِينَ عَلَيْهِ السَّلَامُ . (بصائر الدرجات ج ١ ص ٧٦)

អាច្និ ហ្មាស្មាសុំ ស្តីម៉ាលី បានថ្លែងថា៖ "ខ្ញុំបាននិយាយជាមួយអាច្និ យ៉ាងក្រហម ថា៖ "ទូលបង្គំ សូមធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ស្តីអ្នកសុំបានសូរព្រះអង្គ ^{صلوات الله عليه والسلام} អំពីសេចក្តីអធិប្បាយរបស់អាយ៉ាសុំ [៧៨:១] តើពួកគេសាកសួរគ្នាអំពីអ្វី? [៧៨:២] អំពីឧទ្យារដំណឹង ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពាក់ព័ន្ធនឹងរឿងនេះ បើលោកចង់ លោកអាចប្រាប់ពួកគេបាន តែបើលោកមិនចង់ប្រាប់ពួកគេទេតាម តែលោកចុះ ។ ខ្ញុំ ^{صلوات الله عليه والسلام} នឹងប្រាប់លោកឲ្យដឹងនូវការបកស្រាយរបស់វាដែលលោកបានសួរនោះគឺ៖ [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី? នេះស្តីអំពីអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ។ អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} តែងតែ មានវចនៈថា៖ "ពុំមានសញ្ញាណាមួយរបស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} ដែលធំជាងខ្ញុំ ^{صلوات الله عليه والسلام} ទេ ពុំមានដំណឹងណាមួយ របស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} ដែលប្រសើរជាងខ្ញុំ ^{صلوات الله عليه والسلام} ទេ ។ គេបានបង្ហាញវិទ្យាយ៉ាសុំរបស់ខ្ញុំ ^{صلوات الله عليه والسلام} ចំពោះបណ្តា សហគមន៍ដែលកន្លងផុតទៅហើយ ពួកគេមិនព្រមទទួលវាទេ ។ [៣៨:៦៧] ចូរអ្នកថា៖ "នេះជា ឧទ្យារដំណឹង [៣៨:៦៨] អស់លោកគេចេញពីឧទ្យារដំណឹងនេះ ។" សូមស្យូចចំពោះអល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} ព្រះអង្គ ^{صلوات الله عليه والسلام} គឺអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ។" (بصائر الدرجات) ២ បាប៦០ ហ្មាខ្លីស្រួល 38:66-68

وَ عَنْهُ: عَنِ الْحُسَيْنِ بْنِ مُحَمَّدٍ، عَنْ مُعَلَّى بْنِ مُحَمَّدٍ، عَنْ مُحَمَّدِ بْنِ أُورَمَةَ وَ مُحَمَّدِ بْنِ عَبْدِ اللَّهِ، عَنْ عَلِيِّ بْنِ حَسَّانَ، عَنْ عَبْدِ الرَّحْمَنِ بْنِ كَثِيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: «عَمَّ يَتَسَاءَلُونَ * عَنِ النَّبِيِّ الْعَظِيمِ»، قَالَ: «النَّبِيُّ الْعَظِيمُ: الْوَلَايَةُ». وَ سَأَلْتُهُ عَنْ قَوْلِهِ تَعَالَى: «هُنَالِكَ الْوَلَايَةُ لِلَّهِ الْحَقِّ»، قَالَ: «وَلَايَةُ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)». (الكافي : الجزء ١ الصفحة ٣٤٦ الحديث ٣٤ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٤ الحديث: ٩٩ / ١١٣١٦)**

[...] អាច្នាំ អាប់ខុលឡោះហ្ន៎ ^{صلوات الله عليه والسَّلَام} មានវចនៈអំពីព្រះបន្ទូលរបស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី? [៧៨:២] អំពីឧទ្យារដំណឹង" ថា៖ "ឧទ្យារដំណឹងគឺវិទ្យាយ៉ាស្តុ ។" ខ្ញុំបានសួរព្រះអង្គ ^{صلوات الله عليه والسَّلَام} អំពីព្រះបន្ទូលរបស់ព្រះដ៏មហាខ្ពង់ខ្ពស់ [១៨:៤៤] ត្រង់នេះឯងដែល[គេឃើញថា]វិទ្យាយ៉ាស្តុជាវរបស់អល់ឡោះហ្ន៎ ព្រះសច្ច៍នោះ ព្រះអង្គ ^{صلوات الله عليه والسَّلَام} មានវចនៈថា៖ "វិទ្យាយ៉ាស្តុរបស់អាមីរុល-មុមីនីន ^{عَلِيٍّ} ។" (الكافي 1: 34/346)

وَعَنْهُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ هُوْدَةَ، عَنْ إِبْرَاهِيمَ بْنِ إِسْحَاقَ، عَنْ عَبْدِ اللَّهِ بْنِ حَمَّادٍ، عَنْ أَبِي بَانَ بْنِ تَعْلِبٍ، قَالَ: سَأَلْتُ أَبَا جَعْفَرٍ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَجَلَّ: "عَمَّ يَتَسَاءَلُونَ * عَنِ النَّبِيِّ الْعَظِيمِ * الَّذِي هُمْ فِيهِ مُخْتَلِفُونَ"، قَالَ: «هُوَ عَلِيُّ بْنُ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)، لِأَنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) لَيْسَ فِيهِ خِلَافٌ». (تأويل الآيات : الجزء ٢ الصفحة ٧٥٨ الحديث ٢ الفصل ٣ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٥ : الحديث: ٩٩ / ١١٣١٩)**

[...] អាបាន បឺន តាកុលូបបានថ្លែងថាខ្ញុំបានសួរអាច្នាំ យ៉ាកុហ្យារ ^{صلوات الله عليه والسَّلَام} អំពីព្រះបន្ទូលរបស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី? [៧៨:២] អំពីឧទ្យារដំណឹង [៧៨:៣] ពួកគេខ្វែងគំនិតគ្នាអំពីឧទ្យារដំណឹងនោះ ព្រះអង្គ ^{صلوات الله عليه والسَّلَام} មានវចនៈថា៖ "នេះគឺ អាឡី ^{صلوات الله عليه والسَّلَام} បឺន អាច្នាំ ត្ថុលិប ^{عليه} ពីព្រោះ[សម្រាប់] រស្មីលុលឡោះហ្ន៎ ^{عَزَّ وَجَلَّ} មិនខុសគ្នាពីរឿងព្រះអង្គ ^{صلوات الله عليه وآله} ទេ ។" (3 /758 :2 :2) (تأويل الآيات 2: 3 /758)

ابن بابويه، قَالَ: حَدَّثَنَا حَمْرَةُ بْنُ مُحَمَّدٍ بْنِ أَحْمَدَ بْنِ جَعْفَرٍ بْنِ مُحَمَّدٍ بْنِ زَيْدِ بْنِ عَلِيٍّ بْنِ الْحُسَيْنِ بْنِ عَلِيٍّ بْنِ أَبِي طَالِبٍ (عَلَيْهِمُ السَّلَامُ) بِقَمٍ فِي رَجَبِ سَنَةِ تِسْعٍ وَ ثَلَاثِينَ وَ ثَلَاثِمِائَةٍ، قَالَ: حَدَّثَنِي أَبِي، قَالَ: أَخْبَرَنِي عَلِيُّ بْنُ إِبْرَاهِيمَ بْنِ هَاشِمٍ، فِيمَا كَتَبَ إِلَيَّ فِي تِسْعٍ وَ ثَلَاثِمِائَةٍ، قَالَ: حَدَّثَنِي أَبِي، عَنْ يَاسِرِ الْحَادِمِ، عَنْ أَبِي الْحُسَيْنِ عَلِيِّ بْنِ مُوسَى الرِّضَا (عَلَيْهِ السَّلَامُ)، عَنْ أَبِيهِ، عَنْ آبَائِهِ، عَنْ الْحُسَيْنِ بْنِ عَلِيٍّ (عَلَيْهِمُ السَّلَامُ)، قَالَ: «قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) لِعَلِيِّ (عَلَيْهِ السَّلَامُ): يَا عَلِيُّ، أَنْتَ حُجَّةُ اللَّهِ، وَأَنْتَ بَابُ اللَّهِ، وَأَنْتَ الطَّرِيقُ إِلَى اللَّهِ، وَأَنْتَ النَّبِيُّ الْعَظِيمُ، وَأَنْتَ الصِّرَاطُ الْمُسْتَقِيمُ، وَأَنْتَ الْمَثَلُ الْأَعْلَى.

[...] អាច្នាំ អាល់-ហ្យាសាន់ ^{صلوات الله عليه والسَّلَام} អាឡី ^{صلوات الله عليه والسَّلَام} បឺន មូសា ^{صلوات الله عليه والسَّلَام} អាល់-រឺដ្ឋី ^{صلوات الله عليه والسَّلَام} ដែលមានវចនៈតមកពីព្រះបិតា ^{صلوات الله عليه والسَّلَام} ព្រះអង្គ ^{صلوات الله عليه والسَّلَام} តមកពីព្រះបុព្វបុរស ^{صلوات الله عليه والسَّلَام} ព្រះអង្គ ^{صلوات الله عليه والسَّلَام} តមកពី អាល់-ហ្យូសែនី ^{صلوات الله عليه والسَّلَام} បឺន អាឡី ^{صلوات الله عليه والسَّلَام} ដែលមានវចនៈថាវស្មីលុលឡោះហ្ន៎ ^{عَزَّ وَجَلَّ} មានព្រះវចនៈថា៖ "អាឡី ^{صلوات الله عليه والسَّلَام} អើយ! អ្នក ^{صلوات الله عليه والسَّلَام} ជាព្រះអាជ្ញាធរ (អាល់-ហ្យូច្នុយ៉ាស្តុ) របស់អល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} អ្នក ^{صلوات الله عليه والسَّلَام} ជាទ្វារទៅរកអល់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} អ្នក ^{صلوات الله عليه والسَّلَام} ជាផ្លូវទៅរកអល់ឡោះហ្ន៎ ^{عَزَّ وَJ} អ្នក ^{صلوات الله عليه والسَّلَام} ជាព្រះឧទ្យារដំណឹង អ្នក ^{صلوات الله عليه والسَّلَام} ជាផ្លូវត្រង់ អ្នក ^{صلوات الله عليه والسَّلَام} ជាគំរូខ្ពង់ខ្ពស់បំផុត ។

يَا عَلِيُّ، أَنْتَ إِمَامُ الْمُسْلِمِينَ، وَ أَمِيرُ الْمُؤْمِنِينَ، وَ خَيْرُ الْوَصِيِّينَ، وَ سَيِّدُ الصِّدِّيقِينَ. يَا عَلِيُّ، أَنْتَ الْفَارُوقُ الْأَعْظَمُ، وَ أَنْتَ الصِّدِّيقُ الْأَكْبَرُ. يَا عَلِيُّ، أَنْتَ خَلِيفَتِي، وَ أَنْتَ قَاضِي دِينِي، وَ أَنْتَ مُنَجِّرُ عِدَائِي. يَا عَلِيُّ أَنْتَ الْمَظْلُومُ بَعْدِي. يَا عَلِيُّ، أَنْتَ الْمُقَارِقُ. يَا عَلِيُّ أَنْتَ الْمَهْجُورُ. أَشْهَدُ اللَّهُ وَ مَنْ حَضَرَ مِنْ أُمَّتِي أَنَّ حَزْبَكَ حَزْبِي وَ حَزْبِي حَزْبُ اللَّهِ، وَ أَنَّ حَزْبَ أَعْدَائِكَ حَزْبُ الشَّيْطَانِ». (عيون أخبار الرضا (عليه السلام) : الجزء ٢ الصفحة ٦ الحديث ١٣ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٥ : الحديث: ٩٩ / ١١٣٢٠/)**

អាល្លឺហ្វាត្រា អើយ! អ្នកជាអ្នកប្រសប់សម្លឹម ជាអាមីរុល-មុមីនីនី ជាព្រះឧត្តរាធិការ
 ប្រសើរបំផុតក្នុងចំណោមព្រះឧត្តរាធិការ ជាព្រះរាជអគ្គមហាប្រមុខរបស់សច្ចការីទាំងពួង ។ អាល្លឺ
 អើយ! អ្នកជាអ្នកញែកឲ្យឃើញភាពខុសត្រូវដ៏ធំបំផុត (អាល់-ហ្សារុត អាល់-អាត់ស្ត្រឹម) អ្នក
 ជាសច្ចការីធំបំផុត (អាល់-ស្ត្រឹម អាល់-អាត់បារ) ។ អាល្លឺហ្វាត្រា អើយ! អ្នកជាខ័ណ្ឌប្រសប់ខ្ញុំ
 អ្នកជាអ្នកសងបំណុលខ្ញុំ អ្នកជាអ្នកសម្រេចភារកិច្ចខ្ញុំ ។ អាល្លឺហ្វាត្រា អើយ! អ្នក
 ជាអ្នករងការសង្កត់សង្កិនអត់ពីខ្ញុំទៅ ។ អាល្លឺហ្វាត្រា អើយ! អ្នកជាទីប្រថុបគ្នា ។ អាល្លឺហ្វាត្រា
 អើយ! អ្នកជាអ្នកដែលគេបោះបង់ចោល[អត់ពីខ្ញុំទៅ] ។ ខ្ញុំសូមធ្វើជាសាក្សីចំពោះ
 អល់ឡោះហ្ន៎ថាអ្នកណាមួយ ក្នុងសហគមន៍ខ្ញុំ មានវត្តមានក្នុងភាគីរបស់អ្នក អ្នកនោះមាន
 វត្តមានក្នុងភាគីរបស់ខ្ញុំ ភាគីរបស់ខ្ញុំគឺភាគីរបស់អល់ឡោះហ្ន៎ ឯភាគីរបស់ពួកសត្រូវរបស់អ្នក
 ជាភាគីរបស់មារស្ត្រឹម ។ (عیون أخبار الرضا (عليه السلام) : 2 / 13 / 6)

وَ مِنْ طَرِيقِ الْمُخَالَفِينَ: مَا رَوَاهُ الْحَافِظُ مُحَمَّدُ بْنُ مُؤْمِنِ الشَّيْبَانِيِّ فِي كِتَابِهِ الْمُسْتَحْرَجِ مِنْ تَفَاسِيرِ الْإِنْتَى عَشْرًا، فِي تَفْسِيرِ قَوْلِهِ تَعَالَى:
 ”عَمَّ يَتَسَاءَلُونَ * عَنِ النَّبِيِّ الْعَظِيمِ * الَّذِي هُمْ فِيهِ مُخْتَلِفُونَ“ يَرْفَعُهُ إِلَى السُّدِّيِّ، قَالَ: أَقْبَلَ صَحْرُ بْنُ حَرْبٍ حَتَّى جَلَسَ إِلَى رَسُولِ اللَّهِ
 (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ،) فَقَالَ: يَا مُحَمَّدُ، هَذَا الْأَمْرُ مِنْ بَعْدِكَ لَنَا أَمْ لِمَنْ؟ قَالَ: «يَا صَحْرُ، الْأَمْرُ مِنْ بَعْدِي لِمَنْ هُوَ مِنِّي بِمَنْزِلَةِ هَارُونَ
 مِنْ مُوسَى»

[...] អំពីការបកស្រាយព្រះបន្ទូលអល់ឡោះហ្ន៎ [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី? [៧៨:២] អំពី
 ឧទ្ធការដំណឹង [៧៨:៣] ពួកគេខ្វែងគំនិតគ្នាអំពីឧទ្ធការដំណឹងនោះ យោលតាមបណ្តាញព័ត៌មានមិន
 ដាច់ដែលឡើងទៅដល់ អាល់-ស្វ៊ែដ្វ ។ លោកបានថ្លែងថា៖ "ស្ត្រីខ្មារ ប៊ិន ហ្សារប៍ បានមក បានចាំទាល់
 តែដល់វេនលោកអង្គុយក្បែររូស្វីលុលឡោះហ្ន៎ គាត់បានថា៖ "មូហាំម៉ាដ្វ អើយ! បញ្ហាដែលមក
 ក្រោយព្រះអង្គនោះ តើវាសម្រាប់យើងឬសម្រាប់អ្នកណា?" ព្រះអង្គមានព្រះវចនៈថា៖ "ស្ត្រីខ្មារ
 អើយ! បញ្ហាដែលមកក្រោយខ្ញុំនោះគឺសម្រាប់បុគ្គលដែលចេញមកពីខ្ញុំ ដែលមានឋានៈដូច
 ហ្សារុនចេញមកពីមូសា នោះដែរ ។"

فَأَنْزَلَ اللَّهُ: ”عَمَّ يَتَسَاءَلُونَ * عَنِ النَّبِيِّ الْعَظِيمِ * مِنْهُمْ الْمُصَدِّقُ بِوَلَايَتِهِ وَ خِلَافَتِهِ، وَ مِنْهُمْ الْمُكَذِّبُ بِهَا، ثُمَّ قَالَ: كَلًّا وَ هُوَ رَدُّ عَلَيْهِمْ
 "سَيَعْلَمُونَ" سَيَعْرِفُونَ خِلَافَتَهُ إِذْ يُسْأَلُونَ عَنْهَا فِي قُبُورِهِمْ، فَلَا يَبْقَى يَوْمَئِذٍ أَحَدٌ فِي شَرْقِ الْأَرْضِ وَ لَا غَرْبِهَا، وَ لَا فِي بَرٍّ وَ لَا بَحْرٍ، إِلَّا
 وَ مُنْكَرٍ وَ نَكِيرٍ يُسْأَلَانِيهِ عَنْ وِلَايَةِ أَمِيرِ الْمُؤْمِنِينَ وَ خِلَافَتِهِ بَعْدَ الْمَوْتِ، يَقُولَانِ لِلْمَيِّتِ: مَنْ رَبُّكَ؟ وَ مَا دِينُكَ؟ وَ مَنْ نَبِيُّكَ؟ وَ مَنْ
 إِمَامُكَ؟ (اليقين : الجزء ١ الصفحة ١٥١ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٦ الحديث: ٩٩ / ١١٣٢١)

ដូច្នោះអល់ឡោះហ្ន៎បានបើកឲ្យដឹងថា [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី? [៧៨:២] អំពីឧទ្ធការ
 ដំណឹង ។ ក្នុងចំណោមពួកគេនោះ មានអ្នកខ្លះព្រមទទួលវិទ្យាយ៉ាស្ត្រឹមនិងខ័ណ្ឌប្រសប់របស់គេ នៅ
 ក្នុងចំណោមពួកគេនោះក៏មានអ្នកបដិសេធវិទ្យាយ៉ាស្ត្រឹមនោះ ។ បន្ទាប់មកអល់ឡោះហ្ន៎មានព្រះបន្ទូល
 ថា [៧៨:៤] ទេ! នេះគឺការឆ្លើយបដិសេធនៅលើពួកគេ បន្តិចទៀតពួកគេនឹងដឹង ពួកគេនឹងទទួល
 ស្គាល់ខ័ណ្ឌប្រសប់របស់គេ ពេលដែលពួកគេនឹងត្រូវសួរចម្លើយអំពីខ័ណ្ឌប្រសប់នោះនៅក្នុងផ្ទះពួក
 គេ ។ នាថ្ងៃនោះ ទាំងនៅឯប៉ែកខាងកើតនៃផែនដី ទាំងនៅឯប៉ែកខាងលិច ទាំងនៅលើដី ទាំងនៅក្នុង
 សមុទ្រ មិនសល់អ្នកណាម្នាក់ទេ មុនការនឹងនិងណាកៀរនឹងសួរចម្លើយអំពីវិទ្យាយ៉ាស្ត្រឹមរបស់

អាមីរុល-មុមីនីន صلوات الله عليه والسَّلَام និងអំពីខ្ញុំលីហ្វាស្កុរបស់គេ صلوات الله عليه والسَّلَام ក្រោយពីស្លាប់ ។ ទេវតាទាំងពីរនឹងសួរអ្នកស្លាប់ ថា៖ "អ្នកណាជាព្រះម្ចាស់របស់អ្នកឯង ? អ្វីទៅសាសនារបស់អ្នកឯង ? អ្នកណាជាព្រះសាស្តារបស់អ្នកឯង ? អ្នកណាជាអ៊ីម៉ារបស់អ្នកឯង ?" (البقيين: 151)

وَ ذَكَرَ صَاحِبَ (التَّحَبُّ) بِإِسْنَادِهِ إِلَى عَلْقَمَةَ: أَنَّهُ خَرَجَ يَوْمَ صَيْدَيْنَ رَجُلًا مِنْ عَسْكَرِ الشَّامِ، وَ عَلَيْهِ سِلَاحٌ، وَ فَوْقَهُ مُصْحَفٌ، وَ هُوَ يَفْرَأُ: «عَمَّ يَسْأَلُونَ * عَنِ النَّبِيِّ الْعَظِيمِ» فَأَرَدَتْ الْبِرَارُ إِلَيْهِ، فَقَالَ لِي عَلِيٌّ (عَلَيْهِ السَّلَامُ): «مَكَانَكَ» وَ خَرَجَ بِنَفْسِهِ فَقَالَ لَهُ: «أَتَعْرِفُ النَّبِيَّ الْعَظِيمَ الَّذِي هُمْ فِيهِ مُخْتَلِفُونَ؟». قَالَ: لَا. فَقَالَ لَهُ عَلِيٌّ (عَلَيْهِ السَّلَامُ): «أَنَا - وَ اللَّهُ - النَّبِيُّ الْعَظِيمُ الَّذِي فِيهِ اخْتَلَفْتُمْ، وَ عَلَى وَلايَتِهِ تَنَازَعْتُمْ، وَ عَنْ وَلايَتِي رَجَعْتُمْ بَعْدَ مَا قَبِلْتُمْ، وَ بِيَعِيكُمْ هَلَكْتُمْ بَعْدَ مَا بَسَيْفِي نَجَوْتُمْ، وَ يَوْمَ الْقِيَامَةِ تَعْلَمُونَ مَا عَلِمْتُمْ» ثُمَّ عَاذَهُ بِسَيْفِهِ، فَرَمَى بِرَأْسِهِ وَ يَدَيْهِ. (مناقب ابن شهر آشوب : الجزء ٣ الصفحة ٧٩ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٦ : الحديث: ٩٩ / ١١٣٢٢)**

ស៊ុលតូន

លោកអ្នកចង់ក្រុងសាត្រាអាល់-ណាខ្យាប់បានចែង ដោយយោលតាមបណ្តាញព័ត៌មានដែលឡើងទៅដល់អាល់-ក្លីម៉ាស្កុដែលបានតំណាលថាបុរសម្នាក់បានចាកចេញទៅកាន់ទីពស៊ីរី នាថ្ងៃ[សមរម្យ]ស្ត្រីហ្វូហ្វីន ។ គាត់មានអាវុធជាប់ខ្លួន នៅចុងអាវុធនោះមានសន្លឹក[គ្រូអាន] បានសូត្រថា [៧៨:១] ពួកគេសាកសួរគ្នាអំពីអ្វី ? [៧៨:២] អំពីឧឡារដំណឹង ដូច្នោះខ្ញុំចង់ទៅប្រយុទ្ធទល់នឹងគាត់ក៏ប៉ុន្តែ អាល់ صلوات الله عليه والسَّلَام បានប្រាប់ខ្ញុំថា៖ "នៅមួយកន្លែង !" ព្រះអង្គ صلوات الله عليه والسَّلَام ចេញទៅដោយព្រះអង្គ صلوات الله عليه والسَّلَام ផ្ទាល់ហើយមានរចនៈដាក់បុរសនោះថា៖ "តើលោកទទួលស្គាល់ [៧៨:២] ឧឡារដំណឹង [៧៨:៣] ពួកគេខ្វែងគំនិតគ្នាអំពីឧឡារដំណឹងនោះ ទេ ?" គាត់បានថា៖ "ទេ ។" អាល់ صلوات الله عليه والسَّلَام បានប្រាប់គាត់ថា៖ "សូមស្បថចំពោះអល់ឡោះហ្វី عَزَّ وَجَلَّ ! ខ្ញុំ صلوات الله عليه والسَّلَام គឺឧឡារដំណឹងដែលពួកគេខ្វែងគំនិតគ្នា ពួកគេឈ្លោះគ្នារឿងវីឡាយ៉ាស្កុ صلوات الله عليه والسَّلَام ខ្ញុំ صلوات الله عليه والسَّلَام នេះ អស់លោកបែរក្រោយដាក់វីឡាយ៉ាស្កុរបស់ខ្ញុំ صلوات الله عليه والسَّلَام ក្រោយពីព្រមទទួលវីឡាយ៉ាស្កុនោះហើយ ។ អស់លោកវិនាសដោយសារការបះបោរនេះដោយផ្លែដារខ្ញុំ صلوات الله عليه والسَّلَام បន្ទាប់ពីត្រូវជួយសង្គ្រោះហើយ ។ អស់លោកបានដឹងថ្ងៃ ក៏ខ្សៀរស្រាប់ហើយ ថ្ងៃជំនុំជម្រះអស់លោកនឹងដឹងអ្វីដែលអស់លោកបានដឹងរួចហើយ ។" បន្ទាប់មកព្រះអង្គ صلوات الله عليه والسَّلَام បានលើកដារហើយបានកាត់ក្បាលនិងដៃបុរសនោះ ។"

(مناقب ابن شهر آشوب 3: 79)

وَ فِي رِوَايَةِ الْأَصْبَغِ بْنِ نُبَاتَةَ: أَنَّ عَلِيًّا (عَلَيْهِ السَّلَامُ) قَالَ: «وَ اللَّهُ، أَنَا النَّبِيُّ الْعَظِيمُ الَّذِي هُمْ فِيهِ مُخْتَلِفُونَ، كَلَّا سَيَعْلَمُونَ، ثُمَّ كَلَّا سَيَعْلَمُونَ حِينَ أَقْفُ بَيْنَ الْجَنَّةِ وَ النَّارِ، وَ أَقُولُ: هَذَا لِي، وَ هَذَا لَكَ». (مناقب ابن شهر آشوب : الجزء ٣ الصفحة ٨٠ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٦ : الحديث: ٩٩ / ١١٣٢٣)**

[...] អាល់ صلوات الله عليه والسَّلَام មានរចនៈថា៖ "សូមស្បថចំពោះអល់ឡោះហ្វី عَزَّ وَجَلَّ ខ្ញុំ صلوات الله عليه والسَّلَام ជា [៧៨:២] ឧឡារដំណឹង [៧៨:៣] ពួកគេខ្វែងគំនិតគ្នាអំពីឧឡារដំណឹងនោះ [៧៨:៤] ទេ បន្តិចទៀតពួកគេនឹងដឹង ។ [៧៨:៥] ទេ ការពិត បន្តិចទៀតពួកគេនឹងដឹង ។ ពេលខ្ញុំ صلوات الله عليه والسَّلَام នឹងឈប់ត្រង់រវាងហានសួគ៌និងភ្លើងនរក ខ្ញុំ صلوات الله عليه والسَّلَام នឹងថា៖ "អ្នកនេះបានមកខ្ញុំ صلوات الله عليه والسَّلَام ឯអ្នកនេះបានទៅអ្នកឯង ។" (مناقب ابن شهر آشوب 3: 80)

أَلَمْ نَجْعَلِ الْأَرْضَ مِهْدًا ﴿٦﴾

៦. យើងមិនបានបង្កើតផែនដីជាកន្លែងសម្រាកទេ ?

وَالْجِبَالِ أَوْ تَادَا ﴿٧﴾

៧. បណ្តាក្នុងស្ថិតិ ?

وَخَلَقْنَاكُمْ أَزْوَاجًا ﴿٨﴾

៨. យើងបានបង្កើតពួកអ្នកជាគូ

وَجَعَلْنَا نَوْمَكُمْ سُبَاتًا ﴿٩﴾

៩. យើងបានបង្កើតដំណេកពួកអ្នកសម្រាប់សម្រាក

وَجَعَلْنَا اللَّيْلَ لِبَاسًا ﴿١٠﴾

១០. យើងបានបង្កើតរាត្រីជាគ្រឿងបិទបាំង

وَجَعَلْنَا النَّهَارَ مَعَاشًا ﴿١١﴾

១១. យើងបានបង្កើតទិវាសម្រាប់ចិញ្ចឹមជីវិត ។

អធិប្បាយអាយ៉ាសូ ៦-១១

علي بن إبراهيم، قوله: "أَلَمْ نَجْعَلِ الْأَرْضَ مِهَادًا"، قَالَ: يَمْهَدُ فِيهَا الْإِنْسَانُ مِهَادًا "وَالْجِبَالِ أَوْ تَادَا" أَي أَوْ تَادَ الْأَرْضِ "وَجَعَلْنَا اللَّيْلَ لِبَاسًا"، قَالَ: يَلْبَسُ عَلَى النَّهَارِ. (تفسير القمّي: الجزء ٢ الصفحة ٤٠١، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٦ الحديث: ٩٩/ ١١٣٢٤)**

អាលី ប៊ិន អ៊ីបរ៉ាហ៊ីម (នៅក្នុងតាហ្វៀសៀវត្តម៉ូ បានថ្លែងថា) អំពីព្រះបន្ទូលរបស់អល់ឡោះហ្ន៎: ﴿٧﴾ [៧៨:៦] យើងមិនបានបង្កើតផែនដីជាកន្លែងសម្រាកទេ? ព្រះអង្គ ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام} (គឺអ៊ីម៉ា ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}) មានវចនៈថា: "មនុស្សសណ្តកខ្លួនលើផែនដីដូចក្នុងអង្រឹង ។ [៧៨:៧] បណ្តាក្នុងស្ថិតិ? ពោលគឺស្ថិតិរបស់ផែនដី ។ [៧៨:១០] យើងបានបង្កើតរាត្រីជាគ្រឿងបិទបាំង ព្រះអង្គ ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام} (គឺអ៊ីម៉ា ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}) មានវចនៈថា: "គ្របលើថ្ងៃ ។" (تفسير القمّي: 2: 401)

ابْنُ بَابُوَيْهٍ: بِإِسْنَادِهِ، عَنْ يَزِيدَ بْنِ سَلَامٍ، أَنَّهُ سَأَلَ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): أَحْبَبْتَنِي لِمَ سَمَّيْتَنِي اللَّيْلُ لِبَاسًا؟ قَالَ: «لَأَنَّهُ يُلَابِلُ الرِّجَالَ مِنَ النَّسَاءِ، جَعَلَهُ اللَّهُ عَزَّ وَجَلَّ أَلْفَةً وَ لِبَاسًا، وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَجَلَّ: "وَجَعَلْنَا اللَّيْلَ لِبَاسًا" * وَ جَعَلْنَا النَّهَارَ مَعَاشًا» . قَالَ: صَدَقْتَ. (علل الشرائع: الجزء ١ الصفحة ٤٧٠ الحديث ٣٣، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٧ الحديث: ٩٩/ ١١٣٢٥)**

[...] យ៉ាស៊ីដូ ប៊ិន សាឡាម បានសួររស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ថា៖ "សូមព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ អធិប្បាយឲ្យទូលបង្គំ បានជ្រាបផងថា ហេតុអ្វីគេហៅឈ្មោះយប់ថា "យប់" ដូច្នោះ?" ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ មានព្រះវចនៈថា៖ "ពីព្រោះ បុរស بِرَّ (ពាក្យមិនស្គាល់ន័យ) * ក្នុងចំណោមពួកស្រ្តី ។ អល់ឡោះហ្ន៎ وَعَزَّ បង្កើតវាមកសម្រាប់ការស្និទ្ធ ស្នាលនិងជាគ្រឿងបិទបាំង (ឯកជន) នេះគឺព្រះបន្ទូលរបស់អល់ឡោះហ្ន៎ وَعَزَّ [៧៨:១០] យើងបានបង្កើត រាត្រីជាគ្រឿងបិទបាំង [៧៨:១១] យើងបានបង្កើតទិវាសម្រាប់ចិញ្ចឹមជីវិត ។" លោកបានថា៖ "ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ និយាយពិត ។" (علل الشرائع: 33 /470)

* قال المجلسي (رحمه الله): يظهر منه أن الملايطة كان في الأصل بمعنى الملايسة أو نحوها، و ليس هذا المعنى فيما عندنا من كتب اللغة. «البحار 9:306»
 *លោកអាល់-ម៉ាយ៉ូលីស៊ីបានឲ្យដឹងថាពាក្យថា "ម៉ាឡាយ៉ាឡា" មានអត្ថន័យដើមថាសំលៀកបំពាក់ឬមានន័យ ប្រហែលៗនេះ ។ ពាក្យនេះមិនមាននៅក្នុងតម្រាភាសាយើងទេ ។ «البحار 9:306»

* عَلِيُّ بْنُ مُحَمَّدٍ عَنْ صَالِحِ بْنِ أَبِي حَمَّادٍ عَنْ غَيْرِ وَاحِدٍ عَنِ الشَّعْبِيِّ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: مَنْ بَاتَ سَاهِرًا فِي كَسْبٍ وَ لَمْ يُعْطِ الْعَيْنَ حَظَّهَا مِنَ النَّوْمِ فَكَسَبُهُ ذَلِكَ حَرَامٌ. (الكافي: الجزء ٥ الصفحة ١٢٧)

* អាលី ប៊ិន អ៊ុប៊ីម[មានប្រសាសន៍] តមកពី ស្នូលិះហ្ន៎ ប៊ិន អាហ្ន៎ ហ្ន៎ម៉ាដូ តមកពីម្នាក់ទៀត តមកពី អាល់-ស្នាអ៊ីរី តមកពី អាហ្ន៎ អ្នកបង្កើតឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ដែលមានវចនៈថា៖ "អ្នកណាលះបង់ពេលយប់ ក្នុងការស្វែងរកកម្រៃដោយអត់ងងុយ មិនឲ្យភ្នែកបានសម្រាកទេ កម្រៃដែលអ្នកនោះរកបានជាកម្រៃ ហ្ន៎ (ត្រូវហាម, មិនស្របច្បាប់ទេ) ។" (الكافي 5: 127)

* عِدَّةٌ مِنْ أَصْحَابِنَا عَنْ سَهْلِ بْنِ زِيَادٍ عَنْ مُحَمَّدِ بْنِ أَحْسَنَ بْنِ شَمُونٍ عَنْ عَبْدِ اللَّهِ بْنِ عَبْدِ الرَّحْمَنِ الْأَصَمِّ عَنْ مِسْمَعِ بْنِ عَبْدِ الْمَلِكِ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: الصَّنَاعُ إِذَا سَهَرُوا اللَّيْلَ كُلَّهُ فَهُوَ سُحْتٌ. (الكافي: الجزء ٥ الصفحة ١٢٧)

* [...] មិសម៉ាកុំ ប៊ិន អ្នកបង្កើត-ម៉ាលិកបានតំណាលតមកពី អាហ្ន៎ អ្នកបង្កើតឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ដែលមាន វចនៈថា៖ "សហគ្រាសផលិត (ឬកម្មករ) ពេលអ្នកនោះមិនដេកពេញមួយយប់ ផលប្រយោជន៍ដែលរក បានមកនោះជាផលប្រយោជន៍មិនសុច្ឆរិត ។" (الكافي 5: 127)

وَبَيْنَا فَوْقَكُمْ سَبْعًا شِدَادًا ﴿١٢﴾

១២. យើងបានសាងពីលើពួកអ្នកនូវប្រាំពីរ[មេឃ]ដ៏មាំ ។

وَجَعَلْنَا سِرَاجًا وَهَاجًا ﴿١٣﴾

១៣. យើងបានឲ្យមាន[នៅឯមេឃ]នូវប្រទីបក្តីរន្ទាល ។

وَأَنْزَلْنَا مِنَ الْمُعْصِرَاتِ مَاءً مُتَجَاوًا ﴿١٤﴾

១៤. យើងបានបញ្ជូនចុះមកពីដុំពពកនូវទឹកយ៉ាងច្រើន

لِيُخْرِجَ بِهِ حَبًّا وَنَبَاتًا ﴿١٥﴾

១៥. ដើម្បីនឹងឲ្យធម្មជាតិនិងរុក្ខជាតិដុះដាលលូតលាស់ដោយសារទឹកនោះ:

وَجَدَّتْ أَلْفَاقًا ﴿١٦﴾

១៦. និងបណ្តាចម្ការត្រសុំត្រសាយ ។

អធិប្បាយអយ៉ាស៊ុំ ១២-១៦

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ أَحْمَدَ بْنِ إِدْرِيسَ، عَنْ مُحَمَّدِ بْنِ عَبْدِ الْجُبَّارِ، عَنْ صَفْوَانَ بْنِ يَحْيَى، عَنْ عَاصِمِ بْنِ حُمَيْدٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: ذَاكَرْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِيمَا يَزُوونَ مِنَ الرُّؤْيِيَةِ؟ فَقَالَ: «السَّمْسُ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نُورِ الْكُرْسِيِّ، وَ الْكُرْسِيُّ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نُورِ الْعَرْشِ، وَ الْعَرْشُ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نُورِ الْحِجَابِ، وَ الْحِجَابُ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نُورِ الْبَيْتِ، فَإِنْ كَانُوا صَادِقِينَ فَلْيَمْلُؤُوا أَعْيُنَهُمْ مِنَ الشَّمْسِ لَيْسَ دُونَهَا سَحَابٌ». (الكافي : الجزء ١ الصفحة ٧٦ الحديث ٧ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٧ الحديث: ٩٩ / ١١٣٢٧)**

[...] អុស្ត្រីម មិន ហ្វឺម៉ែដ្ឋី បានថ្លែងថាខ្ញុំបានប្រាប់អាច្ឆិ អាប់ខុលឡោះហ្វឺម៉ែសេចក្តីកាយការណ៍ របស់ពួកគេអំពីការមើលឃើញ[អល់ឡោះហ្វឺម៉ែសេ] ? ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ដូងអាទិត្យជាមួយភាគ ចិតសិបនៃពន្លឺរបស់ព្រះរាជអាសនៈ (الكرسي) ។ ព្រះរាជអាសនៈជាមួយភាគចិតសិបនៃពន្លឺរបស់ព្រះរាជ បល្ល័ង្ក (العرش) ។ ព្រះរាជបល្ល័ង្កជាមួយភាគចិតសិបនៃពន្លឺរបស់ព្រះរាជរចាំង (الحجاب) ។ ព្រះរាជរចាំងជា មួយភាគចិតសិបនៃពន្លឺរបស់ព្រះរាជរនាំង (البيتر) ។ ដូច្នេះ បើពួកគេជាសច្ចាការីមែន តើពួកគេបំពេញ ភ្នែកខ្លួនឯងដោយដូងអាទិត្យបានទេ (គឺទ្រាំមើលថ្ងៃដោយភ្នែកទទេ) ពេលពុំមានពពកចាំងវា ។"

(الكافي 1: 7/76)

إِنَّ يَوْمَ الْفَصْلِ كَانَ مِيقَتًا ﴿١٧﴾

១៧. ការពិត ថ្ងៃវិនិច្ឆ័យ[ជាថ្ងៃដែល]ត្រូវបានចាត់តាំងហើយ ។

يَوْمَ يُنْفَخُ فِي الصُّورِ فَتَأْتُونَ أَفْوَاجًا ﴿١٨﴾

១៨. ថ្ងៃដែលគេនឹងផ្អែស្តែង ពួកអ្នកនឹងមកជាហ្វូងៗ

អធិប្បាយអយ៉ាស៊ុំ ១៧-១៨

(جامع الأخبار): عَنِ ابْنِ مَسْعُودٍ، قَالَ: كُنْتُ جَالِسًا عِنْدَ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، فَقَالَ: «إِنَّ فِي الْقِيَامَةِ حَمْسِينَ مَوْقِفًا، كُلُّ مَوْقِفٍ أَلْفُ سَنَةٍ، فَأَوَّلُ مَوْقِفٍ حَرَجَ مِنْ قَبْرِهِ [جَلَسُوا أَلْفَ سَنَةٍ عُرَاءَ حُفَاةٍ جِيَاعًا عَطَاشًا، فَمَنْ حَرَجَ مِنْ قَبْرِهِ مُؤْمِنًا] بِرَبِّهِ، مُؤْمِنًا بِجَنَّتِهِ وَ نَارِهِ، مُؤْمِنًا بِالْبَعْثِ وَ الْحِسَابِ وَ الْقِيَامَةِ، مُقَرًّا بِاللَّهِ، مُصَدِّقًا بِنَبِيِّهِ وَ بِمَا جَاءَ [بِهِ] مِنْ عِنْدِ اللَّهِ عَزَّ وَ جَلَّ نَجَا مِنَ الْجُوعِ وَ الْعَطَشِ، قَالَ اللَّهُ تَعَالَى: "فَتَأْتُونَ أَفْوَاجًا"، مِنْ الْقُبُورِ إِلَى الْمَوْقِفِ [أُمَّمًا]، كُلُّ أُمَّةٍ مَعَ إِمَامِهِمْ» وَ قِيلَ: جَمَاعَةٌ مُخْتَلَفَةٌ. (جامع الأخبار : الجزء ١

الصفحة ١٧٦ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٧ الحديث: ٩٩ / ١١٣٢٩)**

[...] អ៊ីបនូ ម៉ាស់អ៊ីដូបានថ្លែងថាខ្ញុំបានអង្គុយជុំជាមួយអាមីរុល-មុមីនីនីស صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ។ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈ ថា៖ "ក្នុងថ្ងៃជំនុំជម្រះមានហាសិបដំណាក់ ដំណាក់នីមួយៗមានរយៈពេលមួយពាន់ឆ្នាំ ។ ដំណាក់ដំបូង គឺពេលចេញមកពីផ្ទះ ។ ពួកគេអង្គុយដោយមានជើងទទេ ឃ្មាន ស្រែក ។ ដូច្នោះអ្នកណាចេញមកពីផ្ទះ ជាអ្នកសទ្ធាជ្រះថ្លាចំពោះព្រះម្ចាស់ عَزَّ وَجَلَّ របស់ខ្លួន ជឿមានសុគតិព្រះអង្គ عَزَّ وَجَلَّ និងមាននរកព្រះអង្គ عَزَّ وَجَلَّ ជឿការ រស់ពីស្លាប់វិញ ជឿការគណនីទូទាត់ ជឿការឈរ[ជំនុំជម្រះ] ព្រមទទួលអល់ឡោះហ្ន៎ عَزَّ وَجَلَّ ព្រមទទួលព្រះ សាស្តា صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ព្រះអង្គ عَزَّ وَJL និងអ្វីដែលព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ នាំមកជាមួយពីអល់ឡោះហ្ន៎ عَزَّ وَJL អ្នកនោះនឹងរួចផុតពីអាការ ឃ្មាននិងអាការស្រែក ។ អល់ឡោះហ្ន៎ عَزَّ وَJL មានព្រះបន្ទូលថា [៧៨:១៨] ថ្ងៃដែលគេនឹងផ្តួសផ្តាច់ ពួកអ្នក នឹងមកជាហ្វូងៗ ពីផ្ទះមកកាន់ដំណាក់អ៊ីម៉ា ។ សហគមន៍នីមួយៗនៅជាមួយអ៊ីម៉ារបស់សហគមន៍ ឯង ។" គេបានថា៖ "ក្រុមផ្សេងគ្នា ។" (جامع الأخبار: 176)

وَ عَنْ مُعَاذٍ، أَنَّهُ سَأَلَ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) عَنِ الْقِيَامَةِ؟ فَقَالَ: «يَا مُعَاذُ، سَأَلْتَ عَنْ أَمْرٍ عَظِيمٍ مِنَ الْأُمُورِ، وَ قَالَ: تُحْشَرُ عَشْرَةٌ أَصْنَافٍ مِنْ أُمَّتِي: بَعْضُهُمْ عَلَى صُورَةِ الْفِرْدَوْسِ، وَ بَعْضُهُمْ عَلَى صُورَةِ الْخَنَازِيرِ، وَ بَعْضُهُمْ عَلَى وَجُوهِهِمْ مُنْكَسُونَ، أَرْجُلُهُمْ فَوْقَ رُءُوسِهِمْ لِيُحْبُوا عَلَيْهَا، وَ بَعْضُهُمْ غُمِيَاءٌ، وَ بَعْضُهُمْ صُمَاءٌ بُكْمًا، وَ بَعْضُهُمْ يَمْضَعُونَ أَلْسِنَتَهُمْ فَهِيَ مُدْلَاةٌ عَلَى صُدُورِهِمْ، يَسِيلُ مِنْهَا الْفَيْحُ، يَتَّقَدَّرُهُمْ أَهْلُ الْجَمْعِ، وَ بَعْضُهُمْ مُقَطَّعَةٌ أَيْدِيهِمْ وَ أَرْجُلُهُمْ، وَ بَعْضُهُمْ مُصَلَّبُونَ عَلَى جُدُوعٍ مِنَ النَّارِ، وَ بَعْضُهُمْ أَشَدُّ نَتْنًا مِنَ الْجَيْفَةِ، وَ بَعْضُهُمْ مُلْبَسُونَ جَبَابًا سَابِعَةً مِنْ فَطْرَانٍ لَأَرْقَةَ يُجْلِدُونَهُمْ.

មូអ៊ាស៊ីបបានសួររឿងលុលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ អំពីថ្ងៃជំនុំជម្រះ ។ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានព្រះវចនៈថា៖ "មូអ៊ាស៊ីបអើយ! លោកសួរអំពីរឿងធំមួយក្នុងចំណោមរឿងធំៗ ។" ហើយព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានព្រះវចនៈថា៖ "ដប់ប្រភេទ ចេញមកពីសហគមន៍ខ្ញុំ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ គឺ៖ ពួកគេមួយចំនួនរូបដូចសត្វស្វា មួយចំនួនរូបដូចជ្រូក មួយចំនួនខូចមុខ មាត់ ជើងពួកគេនៅលើក្បាលពួកគេ ត្រូវអូស ។ ពួកគេមួយចំនួនខ្វាក់ភ្នែក មួយចំនួនថ្លង់ ល្វីល្វើ និយាយមិនរួច មួយចំនួនទៀតទំពារអណ្តាតខ្លួនឯងដែលធ្លាក់មកលើទ្រូងពួកគេ ស្រក់ទឹកខ្ទះពីខ្លួន ប្រឡាក់អ្នកឯទៀតក្នុងក្រុម ។ ពួកគេមួយចំនួនកំបុតដៃកំបុតជើង មួយចំនួនត្រូវចងឆ្កាងលើគល់ឈើ ឆេះភ្លើង មួយចំនួនជុំក្តិនស្អុយជាងគំរង់ទៅទៀត មួយចំនួនមានសំលៀកបំពាក់ជំរកៅស៊ូដែលពោល ស្បែកពួកគេ ។

فَأَمَّا الَّذِينَ عَلَى صُورَةِ الْفِرْدَوْسِ فَالْعَنَاءُ مِنَ النَّاسِ، وَ أَمَّا الَّذِينَ عَلَى صُورَةِ الْخَنَازِيرِ فَأَهْلُ السُّحْتِ، وَ أَمَّا الْمُنْكَسُونَ عَلَى وَجُوهِهِمْ فَأَكَلَةُ الرِّبَا، وَ أَمَّا الْغُمِيَاءُ فَالَّذِينَ يَجُورُونَ فِي الْحُكْمِ، وَ أَمَّا الصُّمُّ وَ الْبُكْمُ فَالْمُعْجَبُونَ بِأَعْمَالِهِمْ، وَ الَّذِينَ يَمْضَعُونَ أَلْسِنَتَهُمْ الْعُلَمَاءُ وَ الْقَضَاءُ الَّذِينَ حَالَفَتْ أَعْمَالُهُمْ أَقْوَاهُمْ، وَ أَمَّا الَّذِينَ قُطِّعَتْ أَيْدِيهِمْ وَ أَرْجُلُهُمْ فَهُمْ الَّذِينَ يُؤَدُّونَ الْحِيرَانَ، وَ أَمَّا الْمُصَلَّبُونَ عَلَى جُدُوعٍ مِنْ نَارٍ فَالْسُّعَاءُ بِالنَّاسِ إِلَى السُّلْطَانِ، وَ أَمَّا الَّذِينَ أَشَدُّ نَتْنًا مِنْ الْجَيْفِ فَالَّذِينَ يَتَّبِعُونَ الشَّهَوَاتِ وَ اللَّذَاتِ، وَ يَمْضَعُونَ حَقَّ اللَّهِ فِي أَمْوَالِهِمْ، وَ أَمَّا الَّذِينَ يُلْبَسُونَ جَبَابًا مِنْ نَارٍ، فَأَهْلُ الْكِبْرِ وَ الْفَخْرِ وَ الْحَيْلَاءِ» . (جامع الأخبار : الجزء ١ الصفحة ١٧٦ ، البرهان في تفسير القرآن:

الجزء: ٥ صفحات: ٥٦٨ الحديث: ٩٩ / ١١٣٣٠)**

បុគ្គលដែលដូចស្វានោះគឺពួកសាហាវផ្តាច់ការ ។ បុគ្គលដែលដូចជ្រូកគឺពួកដែលមានទ្រព្យមិនស្រប

ច្បាប់ ។ បុគ្គលដែលខូចមុខមាត់នោះគឺពួកដែលយកចំណេញហួសហេតុពេក (ធ្វើព្រឹទ្ធិកម្ម ស៊ីការប្រាក់) ។ បុគ្គលខ្វាក់ភ្នែកគឺពួកមិនត្រឹមត្រូវក្នុងការវិនិច្ឆ័យ ។ បុគ្គលយូងនិងបុគ្គលល្ងីល្ងើនិយាយមិនរួចនោះគឺពួកដែលកោតស្ងប់ស្ងែងកិច្ចការខ្លួនឯង ។ បុគ្គលទំពាអណ្តាខ្លួនឯងគឺពួកអ្នកប្រាជ្ញនិងពួកចៅក្រមអាជ្ញាកណ្តាលដែលប្រព្រឹត្តផ្ទុយពីអណ្តាតខ្លួន (ផ្ទុយពីសម្តី) ។ បុគ្គលដែលកំបុតដៃកំបុតជើងគឺពួកដែលប្រព្រឹត្តអំពើអាក្រក់លើអ្នកជិតខាងរបស់ខ្លួន ។ បុគ្គលដែលត្រូវចងឆ្កាងលើគល់ឈើនេះភ្លើងគឺពួកដែលចោទប្រកាន់គេដាក់អាជ្ញាធរ (ស៊ុលតូន) ។ បុគ្គលចោលក្តិនអាសោចលើសក្តិនគំរង់ទៅទៀតនោះគឺពួកដែលមានតណ្ហាក្រាស់និងចូលចិត្តត្រេកត្រអាល ព្រមទាំងបំបាត់សិទ្ធិអស់ឡោះហ្ន៎លើទ្រព្យពួកគេ ។ ឯបុគ្គលដែលស្លៀកពាក់ភ្លើងនោះគឺពួកដែលក្រអឺតក្រទម ឡើង ចូលចិត្តសម្លែងគេ ។"

(جامع الأخبار: 176)

وَفُتِحَتِ السَّمَاءُ فَكَانَتْ أَبْوَابًا ﴿١٩﴾

១៩. មេឃនឹងត្រូវបើក ទៅជាផ្លូវចូល

وَسُيِّرَتِ الْجِبَالُ فَكَانَتْ سَرَابًا ﴿٢٠﴾

២០. ភ្នំនឹងផ្លាស់កន្លែង ទៅជាមរិចិ (ថ្ងៃបណ្តើរកូន ឬ កាន់ភ្នែក) ។

إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا ﴿٢١﴾

២១. ការពិត នរកទន្ទឹងរង់ចាំ

لِلطَّاعِينَ مَنَابَا ﴿٢٢﴾

២២. ជាជម្រកអរសានរបស់ជនល្មើស ។

لِبَيْتِينَ فِيهَا أَحْقَابَا ﴿٢٣﴾

២៣. ពួកគេនឹងនៅទីនោះជាយូរអង្វែង

អធិប្បាយអាយ៉ាស់ ១៩-២៣

قال علي بن إبراهيم: قوله تعالى: "وَفُتِحَتِ السَّمَاءُ فَكَانَتْ أَبْوَابًا"، قال: تفتح أبواب الجنان، قوله تعالى: "وَسُيِّرَتِ الْجِبَالُ فَكَانَتْ سَرَابًا" قال: تسير الجبال مثل السراب الذي يلمع في المفاوز، قوله تعالى: "إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا" قال: قائمة "لِلطَّاعِينَ مَنَابَا" أي منزلا، قوله: "لِبَيْتِينَ فِيهَا أَحْقَابَا"، قال: الْأَحْقَابُ: السنين، و الْحُقُبُ: سَنَةٌ، وَ السَّنَةُ: ثَلَاثُ مِائَةٍ وَ سِتُونَ يَوْمًا، وَ الْيَوْمُ كَأَلْفِ سَنَةٍ بِمَّا تَعْدُونَ. (تفسير القمِّي: الجزء ٢ الصفحة ٤٠١، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٨ الحديث: ٩٩ (١١٣٣١/)**

អុលី ប៊ិន អ៊ីបរ៉ូហ៊ីម (នៅក្នុងតាហ្វ្យូសៀវត្តម្លី បានថ្លែងថា) អំពីព្រះបន្ទូលអស់ឡោះហ្ន៎ *[៧៨:១៩]* تَعَالَى

មេឃនឹងត្រូវបើក ទៅជាផ្លូវចូល ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "ទ្វារឋានសួគ៌នឹងត្រូវបើក ។" ឯព្រះបន្ទូល ព្រះអង្គ عَلَيْهِ وَسَلَّمَ [៧៨:២០] ភ្នំនឹងផ្លាស់កន្លែង ទៅជាមរិច ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "ភ្នំនឹងកប្រើក (គឺផ្លាស់ ប្តូរកន្លែង) ដូចថ្ងៃបណ្តើរកូន (អាការភាន់ភ្នែក) ដែលកើតឡើងនៅក្នុងទីរហោឋាន ។" ឯព្រះបន្ទូល អល់ឡោះហ្គី عَلَىٰ [៧៨:២១] ការពិត នរកទន្ធនឹងរង់ចាំ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "កើតឡើង ។ [៧៨:២២] ជាជម្រកអវសានរបស់ជនល្មើស ពោលគឺទីលំនៅ ។" អំពីព្រះបន្ទូលព្រះអង្គ عَلَيْهِ وَسَلَّمَ [៧៨:២៣] ពួកគេនឹងនៅទីនោះជាយូរអង្វែង ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "អាល់-អាស្ត់កូប (الْأَحْقَابُ) គឺច្រើនឆ្នាំ ។ អាល់-ហ្គីកូប (الْحُقْبُ) គឺមួយឆ្នាំ ។ មួយឆ្នាំគឺបីរយហុកសិបថ្ងៃ មួយថ្ងៃស្មើនឹងមួយពាន់ឆ្នាំយោលតាម ការរាប់របស់អស់លោក (គឺស្មើមួយពាន់ឆ្នាំលោកនេះ) ។" (تفسير القمّي 2: 401)

و قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: أَخْبَرَنَا أَحْمَدُ بْنُ إِدْرِيسَ، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنِ الْحُسَيْنِ بْنِ سَعِيدٍ، عَنِ النَّضْرِ بْنِ سُؤَيْدٍ، عَنْ دُرُسْتِ بْنِ أَبِي مَنْصُورٍ، عَنِ الْأَحْوَلِ، عَنْ حُمْرَانَ بْنِ أَعْيَنَ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ «لَا يَثْبِينُ فِيهَا أَحْقَابًا» * لَا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا، قَالَ: «هَذِهِ فِي الَّذِينَ لَا يَخْرُجُونَ مِنَ النَّارِ». (تفسير القمّي : الجزء ٢ الصفحة ٤٠٢ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٩ الحديث: ٩٩/ ١١٣٣٢)**

[...] ហ្គីមរិន បឺន អាកុំយ៉ានបានថ្លែងថាខ្ញុំបានសួរ អាហ្វិ អាប់ខុលឡោះហ្គី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ អំពីព្រះបន្ទូលរបស់ អល់ឡោះហ្គី عَلَىٰ [៧៨:២៣] ពួកគេនឹងនៅទីនោះជាយូរអង្វែង [៧៨:២៤] ពួកគេនឹងមិនបានភ្ញាក់ភ្ញាត ត្រជាក់និងគ្រឿងជឹកទេនាទីនោះ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "នេះស្តីអំពីពួកដែលមិនបានចេញពីភ្លើង នរកទេ ។" (تفسير القمّي 2: 402)

ابن بابويه: عَنْ أَبِيهِ، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، عَنْ يَعْقُوبَ بْنِ يَزِيدَ، عَنْ جَعْفَرِ بْنِ مُحَمَّدٍ بْنِ عُقْبَةَ، عَمَّنْ رَوَاهُ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ عَزَّ وَجَلَّ: «لَا يَثْبِينُ فِيهَا أَحْقَابًا»: «الْأَحْقَابُ: ثَمَانِيَةُ أَحْقَابٍ، وَالْحُقْبُ: ثَمَانُونَ سَنَةً، وَالسَّنَةُ ثَلَاثُمِائَةٍ وَ سِتُونَ يَوْمًا، وَالْيَوْمُ: كَأَلْفِ سَنَةٍ مِمَّا تَعُدُّونَ». (معاني الأخبار : الجزء ١ الصفحة ٢٢٠ الحديث ١ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٩ الحديث: ٩٩/ ١١٣٣٣)**

[...] អាហ្វិ អាប់ខុលឡោះហ្គី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈអំពីព្រះបន្ទូលរបស់អល់ឡោះហ្គី عَلَىٰ [៧៨:២៣] ពួកគេនឹងនៅ ទីនោះជាយូរអង្វែង ថា៖ "អាល់-អាស្ត់កូប (الْأَحْقَابُ) គឺប្រាំបីសម័យកាល ។ អាល់-ហ្គីកូប (الْحُقْبُ) គឺ ប៉ែតសិបឆ្នាំ ។ មួយឆ្នាំគឺបីរយហុកសិបថ្ងៃ មួយថ្ងៃ [២២:៤៧] ប្រៀបបាននឹងមួយពាន់ឆ្នាំ តាមការរាប់ របស់ពួកអ្នក ។" (1/220 معاني الأخبار)

لَا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا ﴿٥٦﴾

២៤. ពួកគេនឹងមិនបានភ្ញាក់ភ្ញាតត្រជាក់និងគ្រឿងជឹកទេនាទីនោះ:

إِلَّا حَمِيمًا وَغَسَّاقًا ﴿٥٧﴾

២៥. លើកលែងតែទឹកក្តៅពុះកញ្ជ្រោលនិងទឹកអសោច

جَزَاءً وَفَاءً ﴿٦٦﴾

២៦. ជាការតបស្នងត្រឹមត្រូវ [សម្រាប់ទង្វើអាក្រក់របស់ពួកគេ] ។

إِنَّهُمْ كَانُوا لَا يَرْجُونَ حِسَابًا ﴿٦٧﴾

២៧. ពួកគេមិននឹកស្មានថានឹងត្រូវគណនាទូទាត់ទេ

وَكَذَّبُوا بِآيَاتِنَا كِذَابًا ﴿٦٨﴾

២៨. ពួកគេប្រឆាំងព្រះសញ្ញា[និងព្រះឱង្ការ]យើងដោយបដិសេធ

وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا ﴿٦٩﴾

២៩. យើងបានកត់ត្រាទុកសព្វសារពើក្នុងបញ្ជី ។

فَذُوقُوا فَلَنْ نَزِيدَكُمْ إِلَّا عَذَابًا ﴿٧٠﴾

៣០. ដូច្នោះចូរពួកអ្នកភ្ញាក់ទៅ ។ យើងនឹងមិនថែមអ្វីឲ្យពួកអ្នកឡើយ ក្រៅពីទណ្ឌកម្ម ។

إِنَّ لِلْمُتَّقِينَ مَفَازًا ﴿٧١﴾

៣១. ការពិត បណ្តាអ្នកមានសទ្ធាស៊ប់ចិត្តនឹងបានជោគជ័យ

حَدَائِقَ وَأَعْنَابًا ﴿٧٢﴾

៣២. ឧទ្យាននិងចម្ការទំពាំងបាយជូរ

وَكَوَاعِبَ أُنْرَابًا ﴿٧٣﴾

៣៣. នារីឆើតឆោមដែលមានយុវភាពស្មើគ្នា

អធិប្បាយអាយ៉ាស់ ២៤-៣៣

علي بن إبراهيم: في قوله تعالى: لا يذوقون فيها برداً ولا شرباً، قال: البرد: النوم، وقوله تعالى: إِنَّ لِلْمُتَّقِينَ مَفَازًا، قال: يَفُوزُونَ، قوله تعالى: وَ كَوَاعِبَ أُنْرَابًا قال: حَوَارٍ أُنْرَابٍ لِأَهْلِ الْجَنَّةِ . (تفسير القمّيّ : الجزء ٢ الصفحة ٤٠٢ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٩ الحديث: ٩٩ / ١١٣٣٤)**

អាលី ប៊ិន អ៊ីប្រហ៊ីម (នៅក្នុងតារាងសៀវភូមិ បានថ្លែងថា) អំពីព្រះបន្ទូលអស់ឡោះហ្ន៎ ^{تعالى} [៧៨:២៤] ពួកគេនឹងមិនបានភ្ញាក់ភាពត្រជាក់និងគ្រឿងជីកទេនាទីនោះ ព្រះអង្គ ^{صلوات الله عليه والسلام} (គឺអ៊ីម៉ា ^{صلوات الله عليه والسلام}) មានវចនៈថា: "អាល់-ប៊ូរដ្ឋី (ភាពត្រជាក់) គឺការដេក ។ រីឯព្រះបន្ទូលព្រះអង្គ ^{وَحَلَّ} [៧៨:៣១] ការពិត បណ្តាអ្នកមាន

សទ្ធាសិបចិត្តនឹងបានជោគជ័យ ព្រះអង្គ صلوات الله عليه والسلام (គឺអ៊ីម៉ា صلوات الله عليه والسلام) មានវចនៈថា៖ "ពួកគេនឹងទៅជាអ្នកមានជ័យជំះ ។" ឯព្រះបន្ទូលរបស់ព្រះដ៏មហាខ្ពង់ខ្ពស់ [៧៨:៣៣] នារីឆើតឆោមដែលមានយុវភាពស្មើគ្នា ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "នៅក្បែរអ្នកស្មើឋានៈគ្នាក្នុងចំណោមជនឋានសួគ៌ ។" (تفسير القمي 2: 402)

ثُمَّ قَالَ: وَ فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «أَمَّا قَوْلُهُ تَعَالَى: "إِنَّ لِلْمُتَّقِينَ مَفَازًا" فَهِيَ الْكَرَامَاتُ، وَ قَوْلُهُ تَعَالَى: "وَ كَوَاعِبُ" الْفَتَيَاتُ النَّوَاهِدُ». (تفسير القمي: الجزء ٢ الصفحة ٤٠٢، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٦٩ الحديث: ٩٩/ ١١٣٣٥)**

បន្ទាប់មក អាលី ប៊ិន អ៊ីបរ័ហ្គ៊ីម (នៅក្នុងតាហ្សៀរត្ម៊ី) បានថ្លែងថា អាហ្វិ អាល់-យ៉ាវូដូបានធ្វើសេចក្តីរាយការណ៍មកពីអាហ្វិ យ៉ាក្តហ្វា صلوات الله عليه والسلام ដែលមានវចនៈថា៖ "ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះអង្គ عَلَيْهِ السَّلَامُ [៧៨:៣១] ការពិត បណ្តាអ្នកមានសទ្ធាសិបចិត្តនឹងបានជោគជ័យ នេះគឺព្រះកិត្យានុភាព ឯព្រះបន្ទូលរបស់ព្រះអង្គ عَلَيْهِ السَّلَامُ [៧៨:៣៣] នារីឆើតឆោមដែលមានយុវភាពស្មើគ្នា គឺនារីក្មេងៗ ដែលមានសុដន់ណែនក្បូ" (تفسير القمي 2: 402)

وَكَأَسَا دِهَاقًا ﴿٣٥﴾

៣៤. កែវ[ពេញ]ហូរហៀរ ។

لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِدَابًا ﴿٣٥﴾

៣៥. នាទីនោះ ពួកគេនឹងពុំឮពាក្យឥតខ្លឹមសារនិងពាក្យកុហកភូតភរទេ ។

جَزَاءً مِّن رَّبِّكَ عَطَاءً حِسَابًا ﴿٣٦﴾

៣៦. ជារង្វាន់ពីព្រះម្ចាស់អ្នក ព្រះរាជអំណោយដោយកំណត់ចំនួន

رَبِّ السَّمَوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الرَّحْمَنُ لَا يَمْلِكُونَ مِنْهُ خِطَابًا ﴿٣٧﴾

៣៧. ព្រះម្ចាស់មេឃនិងដី និងអ្វីៗដែលមាននៅក្នុងចន្លោះទាំងពីរនោះ ព្រះដ៏មានព្រះមេត្តាធម៌ ។ ពួកគេនឹងមិនមានសិទ្ធិចរចាពីព្រះអង្គទេ ។

يَوْمَ يَقُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا لَا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَنُ وَقَالَ صَوَابًا ﴿٣٨﴾

៣៨. ថ្ងៃដែលវិញ្ញាណនិងបណ្តាទេវតាលរជាជួរ ពួកគេនឹងមិននិយាយទេ លើកលែងតែបុគ្គលណាដែលព្រះដ៏មានព្រះមេត្តាធម៌អនុញ្ញាតឲ្យ អ្នកនោះនឹងនិយាយតែការពិត[ឥតមុសា] ។

អធិប្បាយអាយ៉ាស្ត ៣៤-៣៨

* فِي أَمْثَالِي شَيْخِ الطَّائِفَةِ فُؤَادِ سِرِّهِ بِإِسْنَادِهِ إِلَى أَمِيرِ الْمُؤْمِنِينَ حَدِيثٌ طَوِيلٌ يَقُولُ فِيهِ عَلَيْهِ السَّلَامُ: حَتَّى إِذَا كَانَ يَوْمَ الْقِيَامَةِ حَسَبَ

لَهُمْ حَسَنَاتِهِمْ ثُمَّ أُعْطَاهُمْ بِكُلِّ وَاحِدَةٍ عَشْرَ أَمْثَالِهَا إِلَى سَبْعِمِائَةِ ضِعْفٍ، قَالَ اللَّهُ عَزَّ وَ جَلَّ "جَزَاءً مِنْ رَبِّكَ عَطَاءٌ حِسَابًا" (تفسير نور الثقلين : الجزء ٥ الصفحة ٤٩٥)

* នៅក្នុង[សាត្រា] អាម៉ាលី របស់ ស្តែខ្លី អាស-ត្រីអ៊ីហ្វាស៊ុន យោលតាមបណ្តាញព័ត៌មានលោកឡើងទៅ ដល់ អាមីរុល-មុមីនីន صلوات الله عليه والسلام មានហ្វាខ្លីស្ទើរវែងមួយ ព្រះអង្គ صلوات الله عليه والسلام មានវចនៈនៅក្នុងហ្វាខ្លីស្ទើរនេះថា៖ "ដល់ ថ្ងៃជំនុំជម្រះ ទង្វើរបស់ពួកគេនឹងត្រូវគេកំណត់ចំនួនឲ្យ ។ បន្ទាប់មក សម្រាប់រាល់ទង្វើល្អ គេនឹងគុណវា នឹងដប់ឲ្យពួកគេ រហូតដល់គុណនឹងប្រាំពីររយ ។ អស់ឡោះហ្ន៎ عَزَّ وَ جَلَّ មានព្រះរាជបន្ទូលថា៖ [៧៨:៣៦] ជា រង្វាន់ពីព្រះម្ចាស់អ្នក ព្រះរាជអំណោយដោយកំណត់ចំនួន ។" (495: 5) (تفسير نور الثقلين 5: 495)

عَلِيُّ بْنُ إِبْرَاهِيمَ: فِي قَوْلِهِ تَعَالَى: "وَكَأْسًا دِهَاقًا" قَالَ: مَمْلُوءَةٌ بِ"يَوْمَ يَفُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا لَا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَنُ وَ قَالَ صَوَابًا"، قَالَ: الرُّوحُ: مَلَكٌ أَكْبَرُ مِنْ جَبْرَائِيلَ وَ مِيكَائِيلَ، [و] كَانَ مَعَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ هُوَ مَعَ الْأَيِّمَةِ (عَلَيْهِمُ السَّلَامُ). (تفسير القمّي : الجزء ٢ الصفحة ٤٠٢ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٧٠. الحديث: ٩٩ / ١١٣٣٦)**

អាម៉ាលី ប៊ិន អ៊ីបរ៉ៃហ៊ីម (នៅក្នុងតាហ្វេសៀវត្រីអ៊ី បានថ្លែងថា) អំពីព្រះបន្ទូលអស់ឡោះហ្ន៎ عَزَّ وَ جَلَّ [៧៨:៣៤] កែវ[ពេញ]ហូរហៀរ ព្រះអង្គ صلوات الله عليه والسلام (គឺអ៊ីម៉ា صلوات الله عليه والسلام) មានវចនៈថា៖ "ពេញ ។" [៧៨:៣៤] ថ្ងៃដែលវិញ្ញាណ និងបណ្តាទេវតាលរជាដូរ ពួកគេនឹងមិននិយាយទេ លើកលែងតែបុគ្គលណាដែលព្រះដ៏មានព្រះ មេត្តាធម៌អនុញ្ញាតឲ្យ អ្នកនោះនឹងនិយាយតែការពិត[ឥតមុសា] ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "វិញ្ញាណគឺ ទេវតាខ្ពង់ខ្ពស់ជាងយ្យីបរិអ៊ីល عليه السلام និងមីកាអ៊ីល عليه السلام ដែលនៅជាប់ជាមួយវិស្វលុលឡោះហ្ន៎ عَزَّ وَ جَلَّ និង អស់ព្រះសន្តអ៊ីម៉ា عليه السلام ។" (402: 2) (تفسير القمّي 2: 402)

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ مُحَمَّدٍ، عَنْ بَعْضِ أَصْحَابِنَا، عَنْ ابْنِ مُحَمَّدٍ، عَنْ مُحَمَّدِ بْنِ الْفَضِيلِ، عَنْ أَبِي الْحَسَنِ الْمَاضِي (عَلَيْهِ السَّلَامُ)، قَالَ: قُلْتُ: "يَوْمَ يَفُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا"، الْآيَةُ؟ قَالَ: «نَحْنُ وَ اللَّهُ الْمَأْدُونُ لَهُمْ يَوْمَ الْقِيَامَةِ، وَ الْقَائِلُونَ صَوَابًا». قُلْتُ: مَا تَقُولُونَ إِذَا تَكَلَّمْتُمْ؟ قَالَ: «نَحْمَدُ رَبَّنَا، وَ نُصَلِّي عَلَى نَبِيِّنَا، وَ نَشْفَعُ لِشِيعَتِنَا فَلَا يَزِدُنَا رَبُّنَا». (الكافي : الجزء ١ الصفحة ٣٦١ الحديث ٩١ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٧٠. الحديث: ٩٩ / ١١٣٣٧)**

[...] មូហាំម៉ាដ្ឋ ប៊ិន អាស-ហ្វាដ្ឋយល់បានថ្លែងថាខ្ញុំបានទូល អាហ្វិ អាស-ហ្វាសាន صلوات الله عليه والسلام ថា៖ "[មានន័យ ថាអ្វី]អាម៉ាស៊ុន [៧៨:៣៤] ថ្ងៃដែលវិញ្ញាណនិងបណ្តាទេវតាលរជាដូរ?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "សូមស្ស្តថ្មចំពោះអស់ឡោះហ្ន៎ عَزَّ وَ جَلَّ ! យើង عليه السلام គឺអ្នកដែលគេនឹងអនុញ្ញាតឲ្យនោះឯងនាថ្ងៃជំនុំជម្រះ ហើយជាអ្នកនិយាយការពិត ។" ខ្ញុំបានថា៖ "តើព្រះអង្គទាំងឡាយ عليه السلام នឹងនិយាយអ្វីខ្លះ ពេលព្រះអង្គ عليه السلام នឹងនិយាយនោះ?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "យើង عليه السلام នឹងសរសើរព្រះម្ចាស់ عَزَّ وَ جَلَّ យើង عليه السلام គំនាប់ ព្រះសាស្តា عليه السلام យើង عليه السلام ហើយយើងនឹងជួយធ្វើអន្តរាគមន៍ឲ្យស្តីអ្នកសុំយើង عليه السلام ។ ដូច្នេះព្រះម្ចាស់ عَزَّ وَ جَلَّ យើង عليه السلام នឹងមិនបដិសេធការស្នើសុំរបស់យើង عليه السلام ទេ ។" (91/361: 1) (الكافي 1: 91/361)

عَنْ: عَنْ أَحْمَدَ بْنِ هُوْدَةَ، عَنْ إِبْرَاهِيمَ بْنِ إِسْحَاقَ، عَنْ عَبْدِ اللَّهِ بْنِ حَمَّادٍ، عَنْ أَبِي خَالِدِ الْقَمَّاطِ، عَنْ أَبِي عَبْدِ اللَّهِ، عَنْ أَبِيهِ (عَلَيْهِمَا السَّلَامُ)، قَالَ: «إِذَا كَانَ يَوْمَ الْقِيَامَةِ، وَ جَمَعَ اللَّهُ الْخَلَائِقَ مِنَ الْأَوَّلِينَ وَ الْآخِرِينَ فِي صَعِيدٍ وَاحِدٍ، خُلِعَ قَوْلُ لَا إِلَهَ إِلَّا اللَّهُ مِنْ جَمِيعِ

الْحَلَاقِ إِلَّا مَنْ أَفْرَأَ بُولَايَةَ عَلِيٍّ بْنِ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)، وَ هُوَ قَوْلُهُ تَعَالَى: "يَوْمَ يَقُومُ الرُّوحُ وَ الْمَلَائِكَةُ صَفًّا لَا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَنُ وَ قَالَ صَوَابًا" . (تأويل الآيات : الجزء ٢ الصفحة ٧٦١ الحديث ٩ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٧٠ الحديث: ٩٩ / ١١٣٤)**

[...] អាច្និ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} បានតំណាលតមកពីព្រះបិតា^{صلوات الله عليه والسلام} ព្រះអង្គ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "ពេលដល់ថ្ងៃជំនុំជម្រះ អល់ឡោះហ្ន៎^{عز وجل} នឹងប្រមូលសព្វសត្វលោក ទាំងអ្នកមុន ទាំងអ្នកក្រោយនៅឯកន្លែងមួយ ។ ព្រះបន្ទូល "ពុំមានព្រះផ្សេងពីអល់ឡោះហ្ន៎^{عز وجل} ទេ" នឹងត្រូវដកចេញពីសព្វសត្វលោកលើកលែងតែអ្នកណាដែលព្រមទទួលវិទ្យាយ៉ាស្តុរបស់អុលី^{صلوات الله عليه والسلام} ប៊ិន អាច្និ ត្ន៎លិប^{عليه} នេះគឺព្រះបន្ទូលរបស់អល់ឡោះហ្ន៎^{تعالى} [៧៨:៣៨] ថ្ងៃដែលវិញ្ញាណនិងបណ្តាទេវតាលរដាដូវ ពួកគេនឹងមិននិយាយទេលើកលែងតែបុគ្គលណាដែលព្រះដ៏មានព្រះមេត្តាធម៌អនុញ្ញាតឲ្យ អ្នកនោះនឹងនិយាយតែការពិត[គតមុសា] ។" (9/ 761 :2) (تأويل الآيات 2: 9/ 761)

* عَنْ أَبِي مُعَمَّرٍ السَّعْدِيِّ قَالَ: قَالَ عَلِيُّ بْنُ أَبِي طَالِبٍ عَلَيْهِ السَّلَامُ فِي صِفَةِ يَوْمِ الْقِيَامَةِ يَجْتَمِعُونَ فِي مَوْطِنٍ يُسْتَنْطَقُ فِيهِ جَمِيعُ الْخَلْقِ فَلَا يَتَكَلَّمُ أَحَدٌ « إِلَّا مَنْ أَذِنَ لَهُ الرَّحْمَنُ وَ قَالَ صَوَابًا » ،

* តមកពី អាច្និ មូអុំម៉ារ ដែលមានប្រសាសន៍ថា អុលី^{صلوات الله عليه والسلام} ប៊ិន អាច្និ ត្ន៎លិប^{عليه} មានវចនៈរៀបរាប់អំពីថ្ងៃជំនុំជម្រះថា៖ "ពួកគេនឹងត្រូវប្រមូលជុំគ្នានៅឯកន្លែងមួយដែលសត្វលោកទាំងអស់នឹងត្រូវសួរចម្លើយ តែនឹងពុំមានអ្នកណាមួយនិយាយទេ [៧៨:៣៨] លើកលែងតែបុគ្គលណាដែលព្រះដ៏មានព្រះមេត្តាធម៌អនុញ្ញាតឲ្យ អ្នកនោះនឹងនិយាយតែការពិត ។"

فِيَقَامُ الرُّسُلُ فَيَسْأَلُ فِدْلِكَ قَوْلُهُ لِمُحَمَّدٍ عَلَيْهِ وَ آلِهِ السَّلَامُ « فَكَيْفَ إِذَا جِئْنَا مِنْ كُلِّ أُمَّةٍ بِشَهِيدٍ وَ جِئْنَا بِكَ عَلَى هَؤُلَاءِ شَهِيداً » وَ هُوَ الشَّهِيدُ عَلَى الشَّهَدَاءِ، وَ الشَّهَدَاءُ هُمُ الرُّسُلُ عَلَيْهِمُ السَّلَامُ . (تفسير العياشى : الجزء ١ الصفحة ٢٤٢)

វិស្វលុលឡោះហ្ន៎^{صلوات الله عليه والسلام} នឹងឈរ នឹងត្រូវសួរចម្លើយ ។ នេះគឺព្រះរាជបន្ទូលរបស់ព្រះអង្គ^{عز وجل} ទៅកាន់មូហាំម៉ាដ្ន៎^{صلوات الله عليه والسلام} គឺ៖ [៤:៤១] នឹងទៅជាយ៉ាងណា បើយើងនឹងនាំសាក្សីម្នាក់មកពីរាល់សហគមន៍ ហើយយើងនឹងនាំអ្នកមកជាសាក្សីរបស់ពួកគេ ?" (242 :1) (تفسير العياشى 1: 242)

* أبو حمزة الثمالي قال: دَخَلْتُ عَلَى مُحَمَّدِ بْنِ عَلِيٍّ (عَلَيْهِمَا السَّلَامُ): وَ قُلْتُ يَا إِبْنِ رَسُولِ اللَّهِ حَدِّثْنِي بِحَدِيثٍ يَنْفَعُنِي، قَالَ: يَا أَبَا حَمْرَةَ كُلُّ يَدْخُلُ الْجَنَّةَ إِلَّا مَنْ أَبِي .

* អាច្និ ហ្ន៎ស្វាស្តុ អាល់-ស្វីម៉ាលីមានប្រសាសន៍ថាខ្ញុំបានមករក មូហាំម៉ាដ្ន៎^{صلوات الله عليه والسلام} ប៊ិន អុលី^{صلوات الله عليه والسلام} ទូលព្រះអង្គ^{صلوات الله عليه والسلام} ថា៖ "ព្រះរាជបុត្រ^{صلوات الله عليه والسلام} វិស្វលុលឡោះហ្ន៎^{صلوات الله عليه والسلام} អើយ សូមព្រះអង្គ^{صلوات الله عليه والسلام} សម្តែងធម៌នីមួយៗ (ប្រាប់ហ្ន៎ស្វីមួយ) ដែលផ្តល់ផលប្រយោជន៍ដល់ទូលបង្គំ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាច្និ ហ្ន៎ស្វាស្តុអើយ ទាំងអស់គ្នានឹងបានចូលឋានសួគ៌លើកលែងតែបុគ្គលណាដែលមិនចង់ចូលប៉ុណ្ណោះ ។"

قَالَ قُلْتُ يَا إِبْنِ رَسُولِ اللَّهِ أَحَدٌ يَأْتِي [أَنْ] يَدْخُلُ الْجَنَّةَ؟ قَالَ نَعَمْ. فُلْتُ مَنْ؟ قَالَ مَنْ لَمْ يَقُلْ لَا إِلَهَ إِلَّا اللَّهُ مُحَمَّدٌ رَسُولُ اللَّهِ.

លោកមានប្រសាសន៍ថាខ្ញុំបានទូលថា៖ "ព្រះរាជបុត្រ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}ស៊ីលុលឡោះហ្ន៎^{صَلَّى اللَّهُ عَلَيْهِ وَآلِهِ}អើយ មានអ្នកមិនចង់ ចូលឋានសួគ៌ឬ ?" ព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}មានវចនៈថា៖ "មាន ។" ខ្ញុំបានទូលថា៖ "អ្នកណា ?" ព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}មាន វចនៈថា៖ "អ្នកដែលមិនថា "ពុំមានព្រះទេក្រៅពីអស់ឡោះហ្ន៎^{عَزَّ وَجَلَّ} ។ មូហ្មាំម៉ាដ្ឋ^{صَلَّى اللَّهُ عَلَيْهِ وَآلِهِ}ជាព្រះសាសនៈទូត របស់អស់ឡោះហ្ន៎^{عَزَّ وَجَلَّ} ។"

قُلْتُ يَا إِبْنِ رَسُولِ اللَّهِ حَسِبْتُ أَنْ لَا أَزُوجِي هَذَا الْحَدِيثَ عَنْكَ قَالَ وَ لَمْ ؟ قُلْتُ إِنِّي تَرَكْتُ الْمُرْجِئَةَ وَ الْقَدْرِيَّةَ وَ الْحَرْوَرِيَّةَ وَ بَنِي أُمَيَّةَ [كُلٌّ] يُقُولُونَ لَا إِلَهَ إِلَّا اللَّهُ مُحَمَّدٌ رَسُولُ اللَّهِ

ខ្ញុំបានទូលថា៖ "ព្រះរាជបុត្រ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}ស៊ីលុលឡោះហ្ន៎^{صَلَّى اللَّهُ عَلَيْهِ وَآلِهِ}អើយ ទូលបង្គំគិតថាទូលបង្គំនឹងមិននិយាយ ហ្មាខ្ញុំស្នូនេះតពីព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}ទេ ។" ព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}មានវចនៈថា៖ "ម្តេចអញ្ចឹង ?" ខ្ញុំបានទូលថា៖ "ទូល បង្គំបានចោលពួកមូរយ្យីអាស្រ័យ ពួកក្នុងរ៉ាវីយ៉ាស្ត ពួកហ្វារីយ៉ាស្ត និងពួកបារី អ្វីម៉ែយ៉ាស្ត ពួកគេទាំងអស់ នេះថា "ពុំមានព្រះទេក្រៅពីអស់ឡោះហ្ន៎^{عَزَّ وَجَلَّ} ។ មូហ្មាំម៉ាដ្ឋ^{صَلَّى اللَّهُ عَلَيْهِ وَآلِهِ}ជាព្រះសាសនៈទូតរបស់អស់ឡោះហ្ន៎ ^{عَزَّ وَجَلَّ} ។"

قَالَ أَيُّهَاتِ أَيُّهَاتِ إِذَا كَانَ يَوْمَ الْقِيَامَةِ سَلَبَهُمُ اللَّهُ إِيَّاهَا [فَلَمْ يُفْلَهَا] إِلَّا نَحْنُ وَ شِبَعُنَا وَ الْبَاقُونَ مِنْهَا بِرَاءً

ព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}មានវចនៈថា៖ "មិនអាចទេ ! មិនអាចទេ ! ដល់ថ្ងៃជំនុំជម្រះ អស់ឡោះហ្ន៎^{عَزَّ وَجَلَّ}នឹងដកសម្តីនេះ ចេញពីពួកគេ ។ ដូច្នេះនឹងពុំមានអ្នកណាអាចនិយាយសម្តីនេះចេញមកបានទេក្រៅពីយើង^{عَلَيْهِمُ السَّلَام}និង ស៊ីអាស្រ័យយើង^{عَلَيْهِمُ السَّلَام} ពួកក្រៅពីពួកគេនឹងឃ្លាតឆ្ងាយពីសម្តីនេះ !

أ مَا سَمِعْتَ اللَّهُ يَقُولُ « يَوْمَ يَقُومُ الرُّوحُ وَ الْمَلَائِكَةُ صَفًّا لَا يَتَكَلَّمُونَ إِلَّا مَنْ أَدَانَ لَهُ الرَّحْمَنُ وَ قَالَ صَوَابًا » وَقَالَ مَنْ قَالَ لَا إِلَهَ إِلَّا اللَّهُ مُحَمَّدٌ رَسُولُ اللَّهِ . (تفسير أبي حمزة الثمالي : الجزء ١ الصفحة ٧٠)

លោកមិនបានឮអស់ឡោះហ្ន៎^{عَزَّ وَجَلَّ}មានព្រះរាជបន្ទូលទេថា៖ [៧៨:៣៨] ថ្ងៃដែលវិញ្ញាណនិងបណ្តាទេវតា ឈរជាជួរ ពួកគេនឹងមិននិយាយទេ លើកលែងតែបុគ្គលណាដែលព្រះដ៏មានព្រះមេត្តាធម៌អនុញ្ញាតឲ្យ អ្នកនោះនឹងនិយាយតែការពិត ។ ព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَام}មានវចនៈថា៖ "[នេះគឺ]អ្នកដែលថា "ពុំមានព្រះទេក្រៅពី អស់ឡោះហ្ន៎^{عَزَّ وَجَلَّ} ។ មូហ្មាំម៉ាដ្ឋ^{صَلَّى اللَّهُ عَلَيْهِ وَآلِهِ}ជាព្រះសាសនៈទូតរបស់អស់ឡោះហ្ន៎^{عَزَّ وَJL} ។" (70 :1) (تفسير أبي حمزة الثمالي : 1 : 70)

ذَلِكَ الْيَوْمُ الْحَقُّ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ مَآبًا ﴿٣٩﴾

៣៩. នោះគឺថ្ងៃពិតប្រាកដ ។ អ្នកណាប្រាថ្នាចង់បាន ចូរអ្នកនោះយក[មាត់]និរត្តន៍ឆ្ពោះទៅឯព្រះម្ចាស់ ខ្លួន ។

إِنَّا أَنْذَرْنَاكُمْ عَذَابًا قَرِيبًا يَوْمَ يَنْظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا ﴿٤٠﴾

៤០. ការពិតយើងបានដាស់តឿនពួកអ្នកអំពីទណ្ឌកម្មដែលនៅជិតបង្កើយ ថ្ងៃដែលបុគ្គលនឹងឃើញ

នូវបណ្តាអំពើដែលដៃទាំងពីរបស់ខ្លួនបានសាង បុគ្គលបដិសេធសទ្ធានឹងថា៖ "ខ្ញុំចង់កើតជា ធូលី!"

អធិប្បាយអាយ៉ាស់ ៣៩-៤០

علي بن إبراهيم، قوله تعالى: "إِنَّا أَنْذَرْنَاكُمْ عَذَابًا قَرِيبًا"، قال: في النار، قوله تعالى: "يَوْمَ يَنْظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَ يَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا"، قال: تُرَابِيًّا أَيَّ عَلَوِيًّا. قَالَ: وَ قَالَ: إِنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) الْمَكِّيَّ أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) أَبَا تُرَابٍ. (تفسير القمِّي: الجزء ٢ الصفحة ٤٠٢، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٧١ الحديث: ٩٩ / ١١٣٤٣)**

អាស៊ី ប៊ិន អ៊ីបរហ៊ូម (នៅក្នុងតារាងសៀវភៅ បានថ្លែងថា) ព្រះបន្ទូលអល់ឡោះហ្ន៎ ត្រូវបាន [៧៨:៤០] ការ ពិតយើងបានដាស់តឿនពួកអ្នកអំពីទណ្ឌកម្មដែលនៅជិតបង្កើត ព្រះអង្គ ^{صلوات الله عليه والسلام} (គឺអ៊ីម៉ា ^{صلوات الله عليه والسلام}) មានវចនៈ ថា៖ "នៅក្នុងភ្លើងនរក ។" ព្រះបន្ទូលព្រះអង្គ ត្រូវបាន ^{صلوات الله عليه والسلام} ថ្ងៃដែលបុគ្គលនឹងឃើញនូវបណ្តាអំពើដែលដៃទាំងពីរ របស់ខ្លួនបានសាង បុគ្គលបដិសេធសទ្ធានឹងថា៖ "ខ្ញុំចង់កើតជាធូលី!" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "តារាប៊ីយ៉ា មានសេចក្តីថា អុឡាវីយ៉ា (អ្នកស្រឡាញ់អាស៊ី ^{صلوات الله عليه والسلام}) ។ លោកមានប្រសាសន៍ថាព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "វិស្វលុលឡោះហ្ន៎ ^{صلوات الله عليه وآله} បានដាក់នាមឲ្យអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ថា អាហ្វិ ទូរ៉ប់ ។" (تفسير القمِّي 2: 402)

مُحَمَّدُ بْنُ الْعَبَّاسِ، قَالَ: حَدَّثَنَا الْحُسَيْنُ بْنُ أَحْمَدَ، عَنْ مُحَمَّدِ بْنِ عَيْسَى، عَنْ يُونُسَ بْنِ عَبْدِ الرَّحْمَنِ، عَنْ يُونُسَ بْنِ يَعْقُوبَ، عَنْ خَلْفِ بْنِ حَمَّادٍ، عَنْ هَارُونَ بْنِ حَارِجَةَ، عَنْ أَبِي بَصِيرٍ، وَ عَنْ سَعِيدِ السَّمَّانِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «قَوْلُهُ تَعَالَى: "يَوْمَ يَنْظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَ يَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا" يَعْنِي عَلَوِيًّا يُؤَالِي أَبَا تُرَابٍ». (تأويل الآيات : الجزء ٢ الصفحة ٧٦١ الحديث ٢ الفصل ١٠، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٧١ الحديث: ٩٩ / ١١٣٤٣)**

[...] អាហ្វិ អុប្បឌុលឡោះហ្ន៎ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ព្រះបន្ទូលអល់ឡោះហ្ន៎ ត្រូវបាន [៧៨:៤០] ថ្ងៃដែលបុគ្គល នឹងឃើញនូវបណ្តាអំពើដែលដៃទាំងពីររបស់ខ្លួនបានសាង បុគ្គលបដិសេធសទ្ធានឹងថា៖ "ខ្ញុំចង់កើតជា ធូលី!" មានន័យថា "អុឡាវីយ៉ា" គឺ[ចង់ទៅជា]បណ្តាអ្នកដែលជាមិត្តរបស់ អាហ្វិ ទូរ៉ប់ (អាស៊ី ^{صلوات الله عليه والسلام}) ។" (تأويل الآيات 2: 2: 10 / 761)

قَالَ: وَ جَاءَ فِي بَاطِنِ تَفْسِيرِ أَهْلِ الْبَيْتِ (عَلَيْهِمُ السَّلَامُ) مَا يُؤَيِّدُ هَذَا التَّأْوِيلَ فِي تَأْوِيلِ قَوْلِهِ تَعَالَى: "أَمَّا مَنْ ظَلَمَ فَسَوْفَ نَعَذِّبُهُ ثُمَّ يُرَدُّ إِلَىٰ رَبِّهِ فَيُعَذِّبُهُ عَذَابًا نُكْرًا"، قَالَ: «هُوَ يُرَدُّ إِلَىٰ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، فَيُعَذِّبُهُ عَذَابًا نُكْرًا، حَتَّى يَقُولَ: يَا لَيْتَنِي كُنْتُ تُرَابًا، أَيَّ مِنْ شَيْعَةِ أَبِي تُرَابٍ، وَ مَعْنَىٰ رَبِّهِ أَيَّ صَاحِبِهِ». (تأويل الآيات : الجزء ٢ الصفحة ٧٦١ الحديث ١١، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٧٢ الحديث: ٩٩ / ١١٣٤٥)**

លោក (ស្តារ៉ប់ អាល់-ខ្លីន អាល់-ហ្វិសែនី) មានប្រសាសន៍ថាការបកស្រាយដែលកម្រមានអ្នកណា ស្គាល់របស់ព្រះរាជកុលដ្ឋាន ^{عليه السلام} បញ្ជាក់ពីលើការអធិប្បាយរបស់ព្រះបន្ទូលអល់ឡោះហ្ន៎ ត្រូវបាន [១៨:៨៧] "អ្នកណាមួយប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើទណ្ឌកម្មអ្នកនោះ បន្ទាប់ពីនោះអ្នកនោះនឹងត្រូវត្រឡប់ទៅ

ឯព្រះម្ចាស់ខ្លួនវិញ ព្រះអង្គនឹងដាក់ទោសអ្នកនោះយ៉ាងធ្ងន់ធ្ងរ នេះសំដៅទៅលើ[សត្រូវរបស់]អាមីរុល-មុមីនីន صلوات الله عليه والسلام ។ បុគ្គលនោះ (គឺបុគ្គលកាហ្វៀរនោះ) នឹងត្រូវទទួលទណ្ឌកម្មគួរឲ្យខ្លាចបំផុត ទាល់តែបុគ្គលនឹងពោលថា [៧៨:៤០] "ខ្ញុំចង់កើតជាធ្វលី!" ពោលគឺជាស្ត្រីអុស្តរុបស អាច្វិ ទូរ៉ប់ صلوات الله عليه والسلام (អាមីរុល-មុមីនីន صلوات الله عليه والسلام) ។ ឯអត្ថន័យរបស់ ត្រឡប់ទៅឯព្រះម្ចាស់ខ្លួនវិញ ពេលគឺម្ចាស់ صلوات الله عليه والسلام របស់ខ្លួន ។"

(تأويل الآيات 2: 11 / 761)

ابن بابويه، قال: حَدَّثَنِي أَحْمَدُ بْنُ الْحَسَنِ الْقَطَّانُ، قَالَ: حَدَّثَنَا أَبُو الْعَبَّاسِ أَحْمَدُ بْنُ يَحْيَى بْنِ زَكْرِيَّا، قَالَ: حَدَّثَنَا بَكْرُ بْنُ عَبْدِ اللَّهِ بْنِ حَبِيبٍ، قَالَ: حَدَّثَنَا تَمِيمُ بْنُ بُهْلُولٍ، عَنْ أَبِيهِ، قَالَ: حَدَّثَنَا أَبُو الْحَسَنِ الْعَبْدِيُّ، عَنْ سُلَيْمَانَ بْنِ مَهْرَانَ، عَنْ عُبَايَةَ بْنِ رُبَيْعٍ، قَالَ: قُلْتُ لِعَبْدِ اللَّهِ بْنِ عَبَّاسٍ: لِمَ كَتَبَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) عَلِيًّا (عَلَيْهِ السَّلَامُ) أَبَا تُرَابٍ؟ قَالَ: لِأَنَّهُ صَاحِبُ الْأَرْضِ، وَ حُجَّةُ اللَّهِ عَلَى أَهْلِهَا بَعْدَهُ، وَ بِهِ بَقَاؤُهَا، وَ إِلَيْهِ سُكُونُهَا، وَ لَقَدْ سَمِعْتُ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) يَقُولُ: «إِنَّهُ إِذَا كَانَ يَوْمَ الْقِيَامَةِ، وَ رَأَى الْكَافِرَ مَا أَعَدَّ اللَّهُ تَبَارَكَ وَ تَعَالَى لِشَيْعَةِ عَلِيٍّ مِنَ الثَّوَابِ وَ الرَّزْقِ وَ الْكِرَامَةِ، قَالَ: يَا لَيْتَنِي كُنْتُ تُرَابًا، أَيْ مِنْ شَيْعَةِ عَلِيٍّ، وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: "وَ يَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا"».

[...] អុបាយ៉ាស្ត ប៊ិន រ៉ប៊ីអ៊ូបានផ្លែឯងខ្ញុំបាននិយាយជាមួយអុប្បុលឡោះហ្ន៎ ប៊ិន អុប្បុលឡោះហ្ន៎ ប៊ិន អុប្បុលឡោះហ្ន៎ ហេតុអ្វីរ៉ប៊ីអ៊ូលុលឡោះហ្ន៎ صلوات الله عليه والسلام ហៅឈ្មោះ (គុនយ៉ា) អុលី صلوات الله عليه والسلام ថា អាច្វិ ទូរ៉ប់ ? (ទូរ៉ប់មានន័យថាធ្វលី ដី ។ អាច្វិ ទូរ៉ប់មានន័យថាឌីពុករបស់ធ្វលី)" លោកបានថា: "ព្រោះអុលី صلوات الله عليه والسلام ជាម្ចាស់របស់ផែនដី ជាព្រះអាជ្ញាធររបស់អល់ឡោះហ្ន៎ صلوات الله عليه والسلام លើប្រជាពលរដ្ឋរបស់ផែនដីក្រោយព្រះអង្គ صلوات الله عليه والسلام ។ ដោយសារតែអុលី صلوات الله عليه والسلام នេះឯងបានជាផែនដីគង់នៅ ដោយសារតែព្រះអង្គ صلوات الله عليه والسلام បានជាផែនដីនោះស្ងប់ ។ ខ្ញុំបានឮរ៉ប៊ីអ៊ូលុលឡោះហ្ន៎ صلوات الله عليه والسلام មានព្រះចនៈថា: "ថ្ងៃជំនុំជម្រះអ្នកបដិសេធសទ្ធានឹងបានឃើញអ្វីដែលអល់ឡោះហ្ន៎ صلوات الله عليه والسلام បានត្រៀមសម្រាប់ស្ត្រីអុស្តរុបសអុលី صلوات الله عليه والسلام គឺរង្វាន់គុណប្រយោជន៍និងកិត្យានុភាពបុគ្គលនោះនឹងថា: "ខ្ញុំចង់កើតជាធ្វលី!" ពោលគឺថើខ្ញុំជាស្ត្រីអុស្តរុបសអុលី صلوات الله عليه والسلام នេះគឺព្រះបន្ទូលរបស់អល់ឡោះហ្ន៎ صلوات الله عليه والسلام [៧៨:៤០] បុគ្គលបដិសេធសទ្ធានឹងថា: "ខ្ញុំចង់កើតជាធ្វលី!" (3 / 156: علل الشرائع)

ពាក្យរាយ

- ឧទ្យារដំណឹងគឺអាល្លឺ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ [៧៨:១-៥] ។..... ៤
- កុំឲ្យដេកលក់ ឲ្យសូត្រសូរោះត្តិ ៧៨ ។..... ៤
- កើនកម្លាំងពលំ ឲ្យពាក់សូរោះត្តិនេះ [៧៨] ។ ៣
- ការពារខ្លួនពេលធ្វើដំណើរយប់ ឲ្យសូត្រសូរោះត្តិ ៧៨ ។..... ៤
- ការពារពីចៃ ឲ្យពាក់សូរោះត្តិនេះ [៧៨] ។ ៣
- មួយថ្ងៃដូចមួយពាន់ឆ្នាំ [២២:៤៧] ។ ១៤
- វិញ្ញាណ (الروح) គឺទេវតាធំជាងយ៉ូបរ៉ាអ៊ីល عَلَيْهِ السَّلَام និងមីកាអ៊ីល عَلَيْهِ السَّلَام ដែលនៅជាប់ជាមួយរ៉ាសូលមុនឡោះហ្ន៎ عَلَيْهِ السَّلَام និងអស់អ៊ីម៉ា عَلَيْهِ السَّلَام [៧៨:៣៤-៣៨] ។..... ១៧
- ទង្វើល្អមួយគុណនឹងដប់ [៧៨:៣៤-៣៨] ។ ១៧
- អាច្ចី ទូរ៉ប់ [៧៨:៣៩-៤០] ។ ២០
- អាល្លឺ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ជាម្ចាស់ផែនដី [៧៨:៣៩-៤០] ។..... ២១